



កាន់តែទុកចិត្ត កាន់តែចម្រើន

ហត្ថាកសិករ លីមីតធីត

HATTHA KAKSEKAR LIMITED

របាយការណ៍ប្រចាំឆ្នាំ
២០១៦

រួមគ្នាប្រតិបត្តិ ផ្តល់សេវាមធ្យោបាយ កាន់តែចម្រើន

ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

អគារលេខ៦០៦ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ

ប្រអប់សំបុត្រ : ២០៤៤ ភ្នំពេញ ៣ កម្ពុជា ទូរសព្ទ : ០៩៣ ៩៩៤ ៣០៤ / ២២៤ ១០២

អ៊ីម៉ែល : info@hkl.com.kh គេហទំព័រ : www.hkl.com.kh

ប្រតិបត្តិការសំខាន់ៗ



ប្រតិបត្តិការសំខាន់ៗ

	២០១៤	២០១៥	២០១៦
ចំនួនខេត្ត-ក្រុងប្រតិបត្តិការ	២៥	២៥	២៥
ចំនួនស្រុកប្រតិបត្តិការ	១៩១	១៩៥	១៩៧
ចំនួនឃុំប្រតិបត្តិការ	១,៥៧៤	១,៦៤៤	១,៦៧៤
ចំនួនភូមិប្រតិបត្តិការ	៩,៨៥២	១០,៦៤១	១០,៩៩១
ចំនួនការិយាល័យប្រតិបត្តិការ	១៤១	១៥០	១៥៣
ចំនួនម៉ាស៊ីនអេធីអិម	៧២	១០២	១២៣
ចំនួនបុគ្គលិកសរុប	១,៩១១	២,២៤៣	២,៣២៥
ចំនួនអតិថិជនឥណទានសរុប	១០០,៦៣៦	១១២,៧៧៧	១១៧,៦៣៧
ផលិតភាពបុគ្គលិក (CO)	៣០៦,២៣៣	៣៩២,១២៩	៤៦៤,៧៦៤
ផលិតភាពបុគ្គលិក	១៣០,៩២២	១៦២,០៦២	១៩១,៥០៣
ទំហំឥណទានមធ្យម	២,៤៨៦	៣,២២៣	៣,៧៨៥
ឥណទានមានហានិភ័យ (PAR%)	០.០៣%	០.០៩%	០.៧២%
ចំនួនអតិថិជនប្រាក់បញ្ញើសរុប	១៩០,៦៥២	២១៧,៩៩១	២២១,៤៨០
សមតុល្យឥណទានសរុប	២៥០,១៩២,៧៥៧	៣៦៣,៥០៤,០០៦	៤៤៥,២៤៣,៦៦២
សមតុល្យប្រាក់បញ្ញើសរុប	១៧៣,៦១៨,៥៦០	២៣៨,១៦២,៧៧៨	៣៦០,០៩១,០៥៤
ទ្រព្យសកម្មសរុប	៣១៦,៣៦៣,៨០៥	៤៤៦,១១៦,២៩៧	៥៨៦,៥០៧,៦៨២

របាយការណ៍ហិរញ្ញវត្ថុសង្ខេប



របាយការណ៍ហិរញ្ញវត្ថុសង្ខេប

២០១៤

២០១៥

២០១៦

ទ្រព្យសកម្ម

ចំនួនប្រាក់កម្ចីក្នុងដៃអតិថិជន

២៤៩,៦៨០,២៥២

៣៦១,៨១៨,៧១៧

៤៤២,២៧៧,៥២៤

ទ្រព្យសកម្មសរុប

៣១៦,៣៦៣,៨០៥

៤៤៦,១១៦,២៩៧

៥៨៦,៥០៧,៦៨២

ទ្រព្យអកម្ម

ប្រាក់បញ្ញើសន្សំរបស់អតិថិជន

១៧២,៣៣៣,៣៥២

២៣៦,៤១៤,២៧០

៣៥៧,៧៧២,៤៦៥

ទ្រព្យអកម្មសរុប

២៧៧,៦១៩,០៩០

៣៨៨,៤៤៥,៣២៥

៥១៩,៦៤៨,៥៦០

មូលធនភាគទុនិក

មូលធនភាគទុនិកសរុប

៣៨,៧៤៤,៧១៥

៥៧,៦៧០,៩៧២

៦៦,៨៥៩,១២២

ចំណូលនិងចំណាយ

ចំណូលការប្រាក់

៤៥,៤៩៦,៨០១

៦៤,២២៦,៤២២

៨១,៥៦៨,០៧៣

ចំណាយការប្រាក់

(១៦,៨៨១,២៨៦)

(២៤,៧៥៦,៧០៩)

(៣៥,៥០២,៥៣២)

សាច់ប្រាក់សុទ្ធមុនពេលបង់ពន្ធ

(២,០៧៨,៣៣៣)

(២,៨៥៩,៣៨៥)

(៣,៤១៦,១៧១)

សាច់ប្រាក់សុទ្ធចំណេញប្រចាំឆ្នាំ

៨,១២១,៩៣៥

១១,១១២,០៨៨

១២,៨១៩,០៥៧

សកម្មភាពសង្គមសង្ខេប



សកម្មភាពសង្គម

ទំនួលខុសត្រូវដល់អតិថិជន

	២០១៤	២០១៥	២០១៦
អតិថិជនកម្ចីជាស្រ្តី	៧០%	៦៧%	៦៦%
អតិថិជនសន្សំជាស្រ្តី	៥០%	៦៦%	៦៤%
ដែនគ្រប់ដណ្តប់ជនបទនៃអ្នកខ្ចីប្រាក់	៨១%	៨២%	៨២%
អត្រាថែរក្សាអតិថិជន	៨១%	៧៩%	៧៨%
ការត្រួតពិនិត្យប្រវត្តិខ្ចីប្រាក់តាម CBC	១០០%	១០០%	១០០%
ធានារ៉ាប់រងខ្នាតតូច (ចំនួនអ្នកខ្ចីប្រាក់)	១,១១១	៧,៨៧៥	១៥,៦៥០
ចំនួនអតិថិជនឥណទានសហគ្រាសខ្នាតតូច និងមធ្យមសរុប	១៣១	៣១៨	៥៨៨
អត្រាអតិថិជនដែលមានប្រាក់ចំណូលទាបជាង ២.៥ដុល្លារក្នុង១ថ្ងៃ	២៧%	២៥%	២៣%

ទំនួលខុសត្រូវដល់បុគ្គលិក

បុគ្គលិកនារី	២៧.៨៤%	២៩.៤៧%	៣០.៣៧%
អត្រាថែរក្សាបុគ្គលិក	៩០.៧៤%	៩៣.៦២%	៩១.៣៥%
រយៈពេលបម្រើការងារមធ្យមរបស់បុគ្គលិក	៣.១៤	៣.៣៣	៣.៨៦
ចំនួនវគ្គបណ្តុះបណ្តាលសំរាប់បុគ្គលិកម្នាក់	៧	១០	៧

ទំនួលខុសត្រូវដល់រដ្ឋាភិបាល (ដុល្លារ)

ពន្ធលើប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍បន្ថែម	៥៦១,៧៤៤	៧៣៦,៥៩៦	១,៦៤៦,៨៧០.១២
ពន្ធកាត់ទុក	១,៧៤៥,៤០១	២,៤៤១,៥៧៩	២,៨៦៨,៤៧០.៩៧
ពន្ធប្រចាំឆ្នាំដែលទទួលបានមកវិញ	២,១៨៩,២៧២	៣,៣៤១,០២៧	៣,៦៤៨,៤៣២.៤៤

សូចនាករសេដ្ឋកិច្ចកម្ពុជា



សូចនាករសេដ្ឋកិច្ចសំខាន់ៗ

កំណើន និងតម្លៃប្រើប្រាស់

	២០១៤(ប)	២០១៥(ព)	២០១៦(ព)	២០១៧(ព)
ផលិត កិច្ច (ជាលានដុល្លារ)	១៦,៣៦៧	១៧,៧៥៩	១៩,១៧៣	២២,០៤៣
ផលិតក្នុងប្រជាជនម្នាក់ (ជាដុល្លារ)	១,១៣៩	១,២៣៧	១,៣៤៧	១,៤៥១
សន្ទស្សន៍តម្លៃប្រើប្រាស់(% ធ្លាក់ប្រចាំឆ្នាំ)	៥.០	៥.៥	៦.០	៦.១
ផលិត ជាក់ស្តែង(% ធ្លាក់ប្រចាំឆ្នាំ)	៧.០	៧.០	៧.២	៧.២
កសិកម្ម(%)	៤.២	៤.០	៤.០	៤.០
ឧស្សាហកម្ម(%)	៩.៩	៩.៣	៩.១	៨.៨
សេវាកម្ម(%)	៦.៨	៧.១	៧.១	៧.២

អតិផរណា

អត្រាអតិផរណា(%)	១.១	៣.០៤	២.៧	៣.៥
-------------------	-----	------	-----	-----

វិស័យសាធារណៈ

ចំណូលរបស់រដ្ឋាភិបាល(%នៃផលិត)	១៦.១	១៦.៤	១៦.៤	១៨.២
ចំណាយរបស់រដ្ឋាភិបាល (%នៃផលិត)	២០.៤	២០.៩	២១.៣	២៣.២
សមតុល្យសរុបរបស់រដ្ឋាភិបាល លើកលែងប្រាក់កម្ចី (%នៃផលិត)	-៤.៣	-៤.៥	-៤.៩	-៥
សមតុល្យសរុបរបស់រដ្ឋាភិបាល រួមបញ្ចូលប្រាក់កម្ចី (%នៃផលិត)	-២.៥	-៣.៥	-៣.៣	-៣.៤
កម្ចីរដ្ឋាភិបាលសុទ្ធ (%ផលិត)	-២.៨	-២.៣	N.A	N.A
បំណុលផុល (%ផលិត)	២៨.៩	២៨.៩	N.A	N.A

ពាណិជ្ជកម្មបរទេស និងការវិនិយោគ

តុល្យភាពពាណិជ្ជកម្ម (ជាលានដុល្លារ)	-២,៩០៨	-២,៩៥៦	-២,៨៥៦	-២,៦២៣
កំណើននាំចេញទំនិញ	៨,១៩៣	៩,៧០០	១១,៨៧២	៩,៩៣៧
% ធ្លាក់ប្រចាំឆ្នាំ	១៨.៩	១៨.៤	១៩.៣	១០.២
កំណើននាំចូលទំនិញ	១១,១០២	១២,៦៥៦	១៤,៤២៨	១២,៥៥៩
% ធ្លាក់ប្រចាំឆ្នាំ	១៧.០	១៤.០	១៤.០	៩.៧
ការវិនិយោគដោយផ្ទាល់ពីបរទេស (ជាលានដុល្លារ)	១,៣៨០	១,៤០០	១,៤៥០	១,៧៩៩

២០១៤(ប) ២០១៥(ព) ២០១៦(ព) ២០១៧(ព)

ទីផ្សារហិរញ្ញវត្ថុ

ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	២១.៣	១៨.៩	N.A	N.A
ប្រាក់កម្ចីក្នុងប្រព័ន្ធធនាគារ (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	១៦.២	២៨.០	N.A	N.A
ប្រាក់បញ្ញើដល់ ផសស (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៥៣	៦១.៦	៧៤.០	N.A
ប្រាក់កម្ចីដល់ ផសស (% ផ្លាស់ប្តូរប្រចាំឆ្នាំ)	៥០	N.A	N.A	២៣
អត្រាប្តូរប្រាក់រវាងប្រាក់រៀល/ដុល្លារ (ការព្យាករណ៍)	៤,០៦៥	៤,០៧៦	៤,០៥០	៤,១០០
ធនាគារពាណិជ្ជ និងធនាគារឯកទេស (សំពាធតណ្តូរសរុប)(លានរៀល)	៣៩,២៦៥	៥១,០៤៥	៦៦,៣៥៨	៨៦,២៦៦
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (សំពាធតណ្តូរសរុប)(លានរៀល)	៧,២៥៤	១០,៧៦០	១៥,៣៨៦	២២,០០៣

អាជីវកម្ម

សន្ទស្សន៍នៃការប្រកួតប្រជែង	៤	៣.៨៨	៣.៩៤	៣.៩៨
ចំណាត់ថ្នាក់នៃការប្រកួតប្រជែង	៨៨	៩៥	៩០	៨៩

ការវិនិយោគ (បម្រែបម្រួលប្រចាំឆ្នាំ)

អគារ និងសំណង់	៩.៣	១០.៤	៦.០	១២.៨
គ្រឿងម៉ាស៊ីន និងឧបករណ៍សំខាន់ៗ	៣០.០	១៥.០	១២.០	N.A

ចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជាគឺប្រមាណ១៥.៦២៦ លាននាក់គិតត្រឹម ឆ្នាំ ២០១៦ ជាមួយនឹងអត្រាកំណើនប្រជាជនប្រហែល ១.៤៤ % ដែលមានអាយុជាមធ្យម ២២.៥ ឆ្នាំ ។ ផលិតផលក្នុងស្រុក សរុប (GDP) មាន ២០ ពាន់លាន ដុល្លារអាមេរិក (ឆ្នាំ ២០១៦តាមការព្យាករណ៍) និង ផលិតផលក្នុងស្រុកសរុប គិតក្នុងប្រជាជនមួយនាក់ ប្រហែល ១,៣៤៥ ដុល្លារអាមេរិក (ការប៉ាន់ស្មាន ឆ្នាំ ២០១៦) ជាមួយនឹង អំណាចទិញក្នុងចំនួន៥៩ ពាន់លានដុល្លារអាមេរិក (ការប៉ាន់ស្មាន ឆ្នាំ ២០១៦)។

ប្រភព :

- មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF)
- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- ប្រភពទិន្នន័យ ជាតិ
- ការព្យាករណ៍ របស់ធនាគារពិភពលោក
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ

ប = ប៉ាន់ស្មាន

ព=ការព្យាករណ៍

មាតិកា

០១ ព័ត៌មានទូទៅរបស់ហត្ថាកសិករ

ចក្ខុវិស័យ និងបេសកកម្ម.....	០១
ប្រវត្តិហត្ថាកសិករ លីមីតធីត.....	០២
សារបស់ប្រធានក្រុមប្រឹក្សាភិបាល.....	០៣
សារបស់ប្រធានអគ្គនាយក.....	០៥

០២ ទិដ្ឋភាពលើសកម្មភាពអាជីវកម្ម

រចនាសម្ព័ន្ធមូលធនសាជីវកម្ម.....	០៧
រចនាសម្ព័ន្ធស្ថាប័ន.....	០៨
ក្រុមប្រឹក្សាភិបាល.....	១០
គណៈគ្រប់គ្រង.....	១៣
ព័ត៌មានអតិថិជន.....	២០
ម៉ាយីតធីង និងស្រាវជ្រាវ.....	២១
ផលិតផល និងសេវាកម្ម.....	២២
ធនធានមនុស្ស និងអភិវឌ្ឍបុគ្គលិក.....	២៤
ការគ្រប់គ្រងធុរកិច្ចសង្គម.....	២៥
ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម.....	២៩

០៣ របាយការណ៍ហិរញ្ញវត្ថុ

តារាងតុល្យការ.....	៣០
របាយការណ៍ប្រាក់ចំណេញ.....	៣១
របាយការណ៍បម្រែបម្រួលភាគទុនិក.....	៣២
របាយការណ៍លំហូរសាច់ប្រាក់.....	៣៣

០៤ ព័ត៌មានផ្សេងៗ

ពានរង្វាន់នឹងដៃគូវិនិយោគ.....	៣៥
តំបន់ប្រតិបត្តិការនិងបណ្តាញការិយាល័យសាខា.....	៣៧

ចក្ខុវិស័យ

ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជន
ឲ្យទទួលបានជោគជ័យក្នុងអាជីវកម្ម តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្រប
ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

បេសកកម្ម

ហត្ថាកសិករខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គមដោយធ្វើឲ្យប្រាក់ចំណូល
របស់អតិថិជនកាន់តែ ប្រសើរឡើង។ ហត្ថាកសិករ ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ
និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ជូនអតិថិជនជាស្រ្តី និងគ្រួសារ
ដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។

ប្រវត្តិហត្ថាកសិករ លីមីតធីត

៩៤

១៩៩៤

គំរោងសន្តិសុខស្បៀងមួយ ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ ប្រទេស កាណាដាបានផ្តល់ឥណទាន ខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤ នៃ ខេត្តពោធិ៍សាត់។

៩៦

១៩៩៦

គំរោងសន្តិសុខស្បៀង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបាន គេផ្តល់ឈ្មោះថា “ហត្ថាកសិករ” ដែលមានន័យថា ដែកសកសិករ ឬជាដៃសំរាប់ជួយកសិករ ។ នៅពេលនោះការិយាល័យ កណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

០១

២០០១

អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧,៨៥០ ដុល្លារអាមេរិកដោយ ផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកិត្តិយសដែលមានឈ្មោះ ថ្មីហៅថា “ហត្ថាកសិករ លីមីតធីត”។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ លីមីតធីត បានទទួលអាជ្ញាប័ណ្ណរយៈ ពេល៣ឆ្នាំពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការសេវាកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

០៧

២០០៧

សេវាកម្មប្រាក់បញ្ញើសន្សំ និងប្រព័ន្ធព័ត៌មានវិទ្យាសំរាប់បំរើឲ្យសេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ដើម្បី ត្រួតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។ ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ២៥៧,៨៥០ រហូតដល់ ១,៣៣៩,៧០០ដុល្លារអាមេរិក។ ដោយសារតែហត្ថាកសិករមាននិរន្តរភាព ផ្នែកហិរញ្ញវត្ថុប្រតិបត្តិការនិងអភិបាលកិច្ចល្អ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណគ្មានកាលកំណត់សំរាប់ប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុដល់ហត្ថាកសិករ ។

១០

២០១០

ដោយសារតែ ហត្ថាកសិករ មាននិរន្តរភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកប អាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអាជ្ញាប័ណ្ណនេះ សរុបបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់សេវាកម្ម ហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណជនជាផ្លូវការ។ លើសពីនេះ ផ្នែកព័ត៌មានវិទ្យាបាននឹងកំពុងសិក្សាលើការបំពាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនាគារថ្មី ដើម្បីធ្វើយ៉ាងណាឲ្យការបំរើ សេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលទាំងអស់នេះឆ្លើយតបទៅ នឹង យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការកម្លាយ ខ្លួនជាធនាគារពាណិជ្ជនាពេលអនាគត។

១២

២០១២

ហត្ថាកសិករ លីមីតធីត បានដាក់ឲ្យប្រើប្រាស់បានយ៉ាងជោគជ័យនូវប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនៅគ្រប់ បណ្តាញការិយាល័យ ប្រតិបត្តិការទាំងអស់។ ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនេះបានបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារអាជីវកម្មប្រកាន់តែប្រសើរ ឡើងៗ។ បន្ថែមពីនេះ ហត្ថាកសិករ បានវិនិយោគជិត ២ លាន ដុល្លារអាមេរិក លើគំរោងបង្កើតអោយមានសេវាអេធីអឹម និងប្រព័ន្ធធនាគារចល័តសំរាប់អតិថិជន ។ ការ វិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីអោយកាន់តែមានភាពសំបូរ បែបនូវសេវាហិរញ្ញវត្ថុ និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំរើសេវាអតិថិជនអោយកាន់តែរហ័សទាន់ចិត្ត និងមានភាព ងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ និងសេវាធនាគារចល័តរបស់ ហត្ថាកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីន អេធីអឹមដកដល់មិនធ្លាប់មាននិងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និង ប្រព័ន្ធធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ព្រមទាំងទិញកាតទូរសព្ទតាមតុំវិការ។ ម៉ាស៊ីនអេធីអឹមដកដល់មិនធ្លាប់មាននេះ បានដាក់ឲ្យអតិថិជន និងសាធារណជនប្រើប្រាស់ បានជាផ្លូវការនៅចុងឆ្នាំ ២០១២ កន្លងទៅនេះ។

១៤

២០១៤

ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួន ពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាត អោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

១៦

២០១៦

ហត្ថាកសិករ លីមីតធីត ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែល ជា សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុបំផុតរបស់ប្រទេសជប៉ុន និងលើសកលលោក គ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារជាច្រើននៅទូទាំងពិភពលោក ។

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



លោក Sudargo (Dan) Harsono
ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០១៦ គឺជាឆ្នាំដែលហត្ថាភារកិច្ចការលើកកម្ពស់បានបោះជំហានដ៏គួរអោយកត់សម្គាល់ក្នុងប្រវត្តិសាស្ត្ររបស់យើង ។ ហត្ថាភារកិច្ចការបានប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរភាគទុនិកលើភាគហ៊ុន១០០% ទៅកាន់ ធនាគារក្រុងស្រីអយុធ្យា (ក្រុងស្រី) ដែលជាធនាគារធំជាងគេទី៥នៅប្រទេសថៃ ។ ភាគទុនិកថ្មីនេះ គឺជាសមាជិកនៃក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Group (MUFG) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេមួយលើពិភពលោក ។ គិតត្រឹមចុងឆ្នាំ២០១៦ ធនាគារក្រុងស្រីមាន ទ្រព្យសកម្មសរុប ៥៣ ពាន់លានដុល្លារអាមេរិក ខណៈប្រាក់ចំណេញដុលមានរហូតទៅដល់ ៦២០ ពាន់លានដុល្លារអាមេរិក ។ ធនាគារក្រុងស្រីបាននិងកំពុងឈរជើងជាអ្នកនាំមុខលើ វិស័យធនាគារនិងហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងប្រទេសថៃ។ ចំណែកទីផ្សារលើអតិថិជនអាជីវកម្មជួនកូចនិងមធ្យមរបស់ធនាគារក្រុងស្រី មានរហូតទៅដល់ ៥៩% ធៀបទៅ នឹងសម្ពាធតំណទានសរុប។ នៅក្រោមការគ្រប់គ្រងរបស់ធនាគារក្រុងស្រីដែលជា ម្ចាស់ភាគហ៊ុន និង ជាផ្នែកមួយនៃ MUFG ហត្ថាភារកិច្ចការមានលទ្ធភាពចាប់យក ឱកាសជាច្រើនដើម្បីកែលម្អលាស់និងផ្លាស់ប្តូរខ្លួន ទៅជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឈាន មុខគេនាពេលអនាគត។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៦ បានបង្ហាញពីកំណើនដោយស្ថេរភាពជាមួយអត្រាចំណូលពាណិជ្ជកម្ម ៧% ស្របតាម លក្ខខណ្ឌធម្មជាតិ សេដ្ឋកិច្ចនិង វិស័យកសិកម្ម។ កំណើនសេដ្ឋកិច្ចនេះទទួលបានពីសកម្មភាពចម្បងដូចជាការនាំចេញ នូវវិស័យសំណង់និងអចលនទ្រព្យ ព្រមទាំងការចំណាយផ្សេងៗរបស់រដ្ឋាភិបាល។ វិស័យទេសចរណ៍បានចូលរួមចំណែក មួយដ៏ធំខណៈដែលវិស័យកសិកម្មបានបង្ហាញសញ្ញានៃការស្ទុះដើមឡើងវិញនៅក្នុងត្រីមាសចុងក្រោយ បន្ទាប់ពីគ្រោះរាំងស្ងួត ក្នុងអំឡុងពេលនេះមួយនៃឆ្នាំនេះ។

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បានរីកចម្រើនក្នុងអត្រាថេររបៀបធៀបទៅនឹងឆ្នាំមុន។ សម្ពាធតំណទាន សរុបកើនឡើង ១៥% ទាបជាងអត្រាការពន្ធដារដែលមានចំនួន ២៩% ។ តំណទានដែលមានហានិភ័យ របស់ធនាគារ កើនឡើងពី ១,៩៩% ទៅ ២,៤%ក្នុងឆ្នាំ ២០១៦ បើទោះជាមានផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះរាំងស្ងួតនិងតម្លៃទំនិញប្រើប្រាស់ ការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងចំនួន ២៣% សម្រាប់ឆ្នាំ២០១៦ បើធៀបធៀបទៅនឹង ឆ្នាំមុនដែល មានកំណើន ៤៥%។ យ៉ាងណាមិញតំណទានដែលមានហានិភ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើន ឡើង ពី០,៧៧% ទៅ ១,៤៤% ។ កំណើនផលប៉ុត្រាតំណទានក្នុងអត្រាថេរនឹងបន្តកើនឡើងក្នុងទីផ្សារប្រកបដោយភាពរឹងមាំ។

ទស្សនវិស័យ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧ របស់ហត្ថាភារកិច្ចការ លីមីតធីត

សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងមានការរីកចម្រើនថេរក្នុងអត្រា៧% រយៈពេល២ឆ្នាំ ដោយមានការរុញច្រានពីសកម្មភាព ចំបងដូចជា ចំណាយរបស់រដ្ឋាភិបាល និងការនាំចេញវាយណាកំណែ ជាមួយការចូលរួមយ៉ាងសកម្មពីវិស័យទេសចរណ៍ និង កសិកម្ម ។ ជាមួយការសម្លឹងមើលប្រកបដោយទស្សនវិជ្ជមានទំនងជាមានបន្តទៅទៀត ស្របពេលនិន្នាការ បង្កើនការធ្វើពាណិជ្ជកម្ម និង ការវិនិយោគពីសហបរិយាកាសកម្ពុជាតំបន់។ ចំណែកហានិភ័យមួយចំនួនដែលអង្កេតឃើញ រួមមាន ការធ្លាក់ចុះអត្រា ប្តូរប្រាក់ដុល្លារអាមេរិក ភាពយឺតយ៉ាវលើកំណើនសេដ្ឋកិច្ចពិភពលោក និងភាពមិនប្រាកដប្រជាទាក់ទងទៅនឹង ការបោះឆ្នោត នៅកម្ពុជានា ពេលខាងមុខ ។ នៅទីក្រុងនិងតំបន់ទីប្រជុំជន កំណើនលើវិស័យសំណង់ វាយណាកំណែ នឹង

ចូលរួមកាត់បន្ថយ ភាពក្រីក្ររួម ហើយរុញច្រាន ជីវភាពប្រជាជនអោយ ក្លាយជាទៅក្រុមប្រជាសាស្ត្រមានប្រាក់ចំណូលមធ្យម។ ក្នុងនាមជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហិរញ្ញវត្ថុថ្នាក់អន្តរជាតិ ហត្ថាកសិករបាន ទទួល នូវការគាំទ្រ ពីសំណាក់ក្រុមហ៊ុន អាណាព្យាបាលក្នុងការបង្កើតយុទ្ធសាស្ត្រ ជាមួយដើម្បីដាក់ចេញក្នុងន័យស្វែងរកកំណើនសេដ្ឋកិច្ចដែលមានស្ថេរភាព និងភាពរឹងមាំបន្ថែមទៀតក្នុងប្រតិបត្តិការងារអាជីវកម្ម។ ការផ្លាស់ប្តូរ ភាគទុនិក គឺជាឱកាសដែលហត្ថាកសិករនឹង ទទួលបាន ការវិនិយោគ បន្ថែមលើធនធានផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើសកម្មភាពគោល មួយចំនួនរួមមាន ការប្រតិបត្តិតាម ការគ្រប់គ្រងហិរញ្ញវត្ថុ សកម្មភាព ប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុងជាដើម។ លើសពីនេះ ហត្ថាកសិករបានទទួល បានឱកាសក្នុងការបង្កើនជំនាញ វិជ្ជាជីវៈពីធនាគារក្រុងស្រីលើផ្នែកពាក់ព័ន្ធសំខាន់ៗដូចជា ការអភិវឌ្ឍន៍ ផលិតផល បច្ចេកវិទ្យា ព័ត៌មានវិទ្យា និងការគ្រប់គ្រងធនធានមនុស្ស ដែលកត្តានេះជាផលវិជ្ជមានសម្រាប់ហត្ថាកសិករក្នុងការប្រកួតជាមួយដៃគូ ប្រកួតប្រជែងនៅលើទីផ្សារ ។

សម្រាប់យុទ្ធសាស្ត្រក្នុងការរីកលូតលាស់ ហត្ថាកសិករនឹងបន្តពង្រីក បណ្តាញសាខារបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្ត ពង្រឹង ផលិតភាពការ លក់អោយកាន់តែប្រសើរឡើង ។ ហត្ថាកសិករនឹងបន្តបង្កើនប្រសិទ្ធភាពលើ ចំណាយសម្រាប់ប្រភពមូលធន តាមរយៈ ការកណ្តាលប្រមូលប្រាក់បញ្ញើសន្សំ និងការស្វែងរកប្រភពមូលធនដែលមានតម្លៃទាប។ ហត្ថាកសិករក៏បាន ទទួលការ សន្យាពីក្រុមហ៊ុនអាណាព្យាបាល លើការផ្តល់ដើមទុនគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការរីកចម្រើន និងការបំពេញតាមតម្រូវ បទប្បញ្ញត្តិ។

ក្នុងនាមជាក្រុមប្រឹក្សាភិបាល ខ្ញុំសូម យកឱកាសនេះដើម្បីសម្តែងនូវការ កោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល នៃប្រទេសកម្ពុជា ធនាគារ ជាតិនៃកម្ពុជា អតិថិជនរបស់យើង និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ ការ គាំទ្រជាបន្ត បន្ទាប់មកលើហត្ថាកសិករ។ ខ្ញុំបាទសូម បង្ហាញពីការដឹងគុណ ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិករបស់ ហត្ថាកសិករ ទាំងអស់ សម្រាប់ការ ប្តេជ្ញាចិត្ត ក្នុងការជួយ ហត្ថាកសិករឲ្យកាន់តែទទួល បានភាពជោគជ័យមួយកម្រិតទៀត ដើម្បីបម្រើអតិថិជនដ៏មានតម្លៃ និង ជាពិសេសចូលរួម ចំណែកដល់ការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុនៅកម្ពុជា និងសេដ្ឋកិច្ច ជាតិទាំងមូល។



លោក Sudargo (Dan) Harsono
ប្រធានក្រុមប្រឹក្សាភិបាល

(1)



លោក ហ្គូត អៀងតុង ប្រធានអគ្គនាយក

“ ២០១៦ គឺជាឆ្នាំដែលហត្ថាកសិករសម្រេចបាននូវសមិទ្ធផលជាផ្លូវការជាច្រើន ទោះបីជាមានឧបសគ្គ និងភាពលំបាកខ្លះយ៉ាងណាក្តី ” ឆ្នាំ២០១៦ កន្លងទៅគឺជាឆ្នាំដ៏ជោគជ័យដែលហត្ថាកសិករសម្រេចបាននូវសមិទ្ធផលជាផ្លូវការលើសកម្មភាពអាជីវកម្ម និងជាពិសេសជាឆ្នាំដែលហត្ថាកសិករលើសកម្មភាព បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រីអយុធ្យា (ក្រុងស្រី) ដែលជាធនាគារពាណិជ្ជធរជាតិទី៥ក្នុងប្រទេសថៃ ។

សកម្មភាពប្រតិបត្តិការ និងសមិទ្ធផលការងារ

- ប្រាក់ចំណូលជាសាច់ប្រាក់សរុបរបស់ ហត្ថាកសិករ កើនឡើងចំនួន ២៧% ក្នុងទំហំទឹកប្រាក់កើនពី ៦៤លានដុល្លារហូតដល់ ៨១លានដុល្លារ តាមរយៈកំណើនឥណទាននិងគុណភាពនៃការគ្រប់គ្រងឥណទាន ។ សម្ពាធឥណទានសរុបបានកើនឡើង ២២% ឡើងពី ៣៦៣ លានដុល្លារ អាមេរិក ទៅដល់ ៤៤៥លានដុល្លារអាមេរិក។
- សម្ពាធឥណទានដែលមានហានិភ័យមានត្រឹមតែ ០.៦២% នៅក្នុងឆ្នាំ ២០១៦។ ឆ្លងតាមលទ្ធផលក្នុងគុណភាពឥណទាននៅតាមបណ្តា សាខានិងការគ្រប់គ្រងគុណភាពឥណទាននៅតាមសាខាទាំងអស់លើ សម្ពាធឥណទានដែលមានហានិភ័យតិចជាង ១% ។
- ហត្ថាកសិករមានកំណើនសមតុល្យ ប្រាក់បញ្ញើសន្សំ៥១% ពី ២៣៨លាន ដុល្លារទៅ ៣៦០លានដុល្លារ។
- ហត្ថាកសិករបានសម្រេចលើសគោលដៅសូចនាករ ដែលបានមកនូវផល ចំណេញពីការដាក់ទុន ២០.២៧% ។
- ចំណូលការប្រាក់សុទ្ធបានកើនឡើង ១៨% កើនពី ៣៩លានដុល្លារ អាមេរិកហូតដល់ ៤៦លានដុល្លារអាមេរិក។ ការចំណាយលើប្រតិបត្តិការ បានកើនឡើង ២១% ពី ២៤លានដុល្លារទៅ ២៩លានដុល្លារអាមេរិក ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់តាមផែនការកំណើនថេរ ផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការ។ ទាំងនេះ ក៏ជាគោតផលនៃការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិកលើជំនាញវិជ្ជាជីវៈ និងការអនុវត្ត កម្មវិធីប្រាក់ ឧបត្ថម្ភលើកទឹកចិត្ត ដើម្បីគាំទ្រអោយមានផលិតភាពខ្ពស់ និងប្រាក់ ចំណេញកាន់តែច្រើន។

- ដោយមានកំណើនប្រកបដោយស្ថេរភាពជាមួយនឹងស្នូលដៃគូសំខាន់ៗលើ ប្រតិបត្តិការ គឺជាគន្លឹះដែលនាំអោយ ហត្ថាកសិករ បានទទួលប្រាក់ ចំណេញសុទ្ធបន្ទាប់ពីកាត់ពន្ធ ចំនួន ១១លានដុល្លារអាមេរិកលើសពី ការប៉ាន់ប្រមាណរហូត ១២.៨% ។

គុណភាពសេវានិងការបំពេញចិត្តអតិថិជន

ហត្ថាកសិករនៅតែផ្តោតសំខាន់លើការកែលម្អគុណភាពសេវាកម្មជាបន្ត បន្ទាប់ ។ ជាញឹកញយ ការស្ទង់មតិលើការពេញចិត្តរបស់អតិថិជនត្រូវ បានរៀបរៀងឡើងជាប្រចាំ។ ស្ថិតិនិងរបកគំហើញជាច្រើនបានចូលរួម ចំណែកកំណត់ការងារអទិភាពដូចជានីតិវិធីពន្លឿនសេវាកម្មឥណទាន ការកែលម្អសេវាបម្រើអតិថិជន និងការកំណត់ថ្លៃផលិតផលជាដើម ។ លើសពីនេះទៅទៀត ហត្ថាកសិករបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី ការអនុវត្តគោលការណ៍គាំពារអតិថិជននៅខែមិថុនាឆ្នាំ២០១៦ ពីអង្គភាព Smart Campaign បញ្ជាក់ថាហត្ថាកសិករបានអនុវត្តនិងបញ្ចូលគោល ការណ៍ដែលពាក់ព័ន្ធទៅក្នុងសកម្មភាពអាជីវកម្មរបស់ស្ថាប័ននេះ ។ ជាការពិតណាស់ អតិថិជនរបស់ ហត្ថាកសិករទទួលបានសិទ្ធិ និងអត្ថ ប្រយោជន៍ជាច្រើនស្របតាមគោលការណ៍ទាំង៧

- ជ្រើសរើសនិងទទួលបានផលិតផលសមស្រប
- ទទួលបានឥណទានតាមលទ្ធភាពសង
- ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃ និងបែបបទរដ្ឋបាល
- ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃផលិតផល និងការគណនាផ្សេងៗ
- ការគាំពារ និងយកចិត្តទុកដាក់
- សិទ្ធិលើព័ត៌មានផ្ទាល់ខ្លួន
- ការដោះស្រាយបញ្ហា សំណូមពរ និង ការសាកសួរ ដោយការយកចិត្ត ទុកដាក់

បណ្តាញការិយាល័យ និងការអភិវឌ្ឍន៍ផលិតផល

ក្នុងឆ្នាំ២០១៦ បណ្តាញសាខារបស់ហត្ថាកសិករបានកើនឡើងរហូតទៅដល់ ១៥៣ ដើម្បីជម្រុញសេវាកម្មហិរញ្ញវត្ថុអោយស្របនឹងទំហំកំណើនប្រជាសាស្ត្រនៃទីផ្សារគោលដៅរបស់យើង។ ហត្ថាកសិករបាននិងកំពុងផ្តល់ជូនផលិតផលនិងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបរួមបញ្ចូល ផលិតផលឥណទាន (ឥណទានឯកត្តជន អាជីវកម្ម ឥណទានសហគ្រាសខ្នាតតូច និងមធ្យម ឥណទានថែរក្សាអនាម័យនិងបរិស្ថាន និងឥណទាននិស្សិតខ្មែរ) ផលិតផលប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាម៉ាយអេធីអ៊ីមនិងសេវាធនាគារចល័ត។

ហត្ថាកសិករ បានដំឡើងម៉ាស៊ីនអេធីអ៊ីមបន្ថែមចំនួន ២១គ្រឿងក្នុងឆ្នាំ២០១៦ ធ្វើអោយចំនួនម៉ាស៊ីនអេធីអ៊ីមសរុប នៅដំណាច់ឆ្នាំ ២០១៦កើនឡើងដល់ ១២៣២គ្រឿងនៅទូទាំង២៥ខេត្តក្រុង ផ្តល់សេវាកម្មដល់អតិថិជនគ្រប់ពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍និង៣៦៥ថ្ងៃក្នុងមួយឆ្នាំរួមទាំងថ្ងៃឈប់សម្រាក ជាតិនិងថ្ងៃឈប់សំរាកសាធារណៈ។ ម៉ាស៊ីនអេធីអ៊ីម ហត្ថាកសិករអាចបម្រើប្រតិបត្តិការរបស់អតិថិជននៅគ្រប់ពេលវេលាក្នុងមុខងារសំខាន់ៗដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមតម្រូវការ ។ ហត្ថាកសិករចាប់ផ្តើមជាមួយ KPMI បានធ្វើតេស្តសាកល្បងផលិតផលធានារ៉ាប់រងខ្នាតតូចនៅសាខាហត្ថាកសិករចំនួន២៨។

ការរំពឹងទុកក្នុងបរិយាកាសឧស្សាហកម្ម

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចថេរ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៧ត្រូវបានប៉ាន់ប្រមាណកើនច្រើនជាង៧% ដែលនាំប្រទេសកម្ពុជាឈានចូលក្រុមប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០១៦ ។ ជាមួយកត្តាខាងលើនេះ ហត្ថាកសិករមាន ការរំពឹង ទុកចំពោះការបន្តកំណើនលើឥណទានប្រកបដោយគុណភាពនិងផលប៉ុន្តែប្រាក់សន្សំរបស់ខ្លួន ជាមួយនឹងការកើនឡើងនូវ ចំនួនអតិថិជនប្រាក់បញ្ញើសន្សំ អតិថិជនសេវាកម្មអេធីអ៊ីមនិងធនាគារចល័ត ព្រមទាំងសកម្មភាពសវនកម្មផ្ទៃក្នុងដ៏មាន ប្រសិទ្ធភាព ការប្រតិបត្តិតាមបទប្បញ្ញត្តិផ្សេងៗ និងការធ្វើឱ្យប្រសើរឡើងសកម្មភាពបំពេញចិត្តអតិថិជន។

គោលដៅផ្តោតសំខាន់នៅឆ្នាំ ២០១៧

កែលម្អប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុ IFRS បង្កើនសម្ពាធឥណទានលើផលិតផលសំខាន់ៗតាមរយៈ ការដាក់បន្ថែមបណ្តាញសាខា និងមន្ត្រីឥណទានកាត់បន្ថយការចំណាយលើមូលនិធិដោយការទាក់ទាញប្រាក់បញ្ញើអោយបានកាន់តែច្រើនក្នុងតម្លៃទាបពង្រឹង ការគ្រប់គ្រងហានិភ័យនិងអនុវត្តតាម ធ្វើអោយប្រសើរឡើងនូវគុណភាព ប្រតិបត្តិការនិងការត្រួតពិនិត្យ

សេចក្តីថ្លែងអំណរគុណ

ក្នុងនាមនៃគណៈគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ របស់ហត្ថាកសិករ លើមិត្តភាពទាំងអស់ សម្រាប់ការ ចូលរួមចំណែក ក្នុងការនាំមកនូវភាពជោគជ័យដល់ស្ថាប័ន ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល ដែលចូលរួមនិរន្តរ៍ មានដូចជាលោក Erik Peter Geurts លោក Eelco Mol លោក Mr. Tor G. Gull និងលោក ប៉ាក់ សេរីវឌ្ឍនា ដែលបានបំពេញការងារយ៉ាងល្អ ក្នុងនាមជាក្រុមប្រឹក្សាភិបាល ហើយខ្ញុំសូមថ្លែងអំណរគុណដល់ភាគទុនិកមុនៗ ដែលតែងតែ គាំទ្រដល់ហត្ថាកសិករតាំងពីកើតក្រុមហ៊ុន។ យើងមានសេចក្តីអំណរយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់ និងការគាំទ្រ របស់អតិថិជន ភាពជឿទុកចិត្តរបស់ដៃគូនិងសហការី និងការគាំទ្រ របស់ធនាគារជាតិនៃកម្ពុជាដូចជាអាជ្ញាធរផ្សេងទៀតដែល បានចូលរួមជាមួយពួកយើងជាច្រើនឆ្នាំកន្លងមកនេះ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅទៅលោកប្រធានក្រុមប្រឹក្សាភិបាលសមាជិកសមាជិកក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ សម្រាប់ការចូលរួម ផ្តល់មតិយោបល់ និង គាំទ្រព្រមជាមួយជំនឿចិត្តមកលើបុគ្គលិកក្នុងនាមជាអ្នកដឹកនាំហត្ថាកសិករបន្តទៅទៀត ។ ដូចគ្នានេះដែរ ខ្ញុំសូមអរគុណដល់គណៈគ្រប់គ្រង របស់ហត្ថាកសិករទាំងអស់សម្រាប់ការគាំទ្រ ។ ខ្ញុំសូមប្តេជ្ញាចិត្តក្នុងការដឹកនាំ ហត្ថាកសិករ ឆ្ពោះទៅរកភាពរីកចម្រើនជាបន្តបន្ទាប់ ។



លោក ហួត អៀងកុង
ប្រធានអគ្គនាយក


រចនាសម្ព័ន្ធមូលធនសាជីវកម្ម



ធនាគារអយុធ្យា លីមីតធីត (Bank of Ayudhya) បានចាប់ផ្តើមអាជីវកម្មនៅក្នុងឆ្នាំ១៩៤៥ ដែលជាទូទៅត្រូវបានគេស្គាល់ឈ្មោះថាធនាគារក្រុងស្រីហើយសព្វថ្ងៃ ធនាគារនេះគឺជាធនាគារធំជាងគេលំដាប់ទីប្រាំនៅក្នុងប្រទេសថៃ ផ្អែកលើលក្ខខណ្ឌ ទ្រព្យសកម្ម សម្ភាធតណ្តទាន និងសមតុល្យប្រាក់បញ្ញើ និងជាពិសេសបទពិសោធន៍ដ៏ល្អពីការអាជីវកម្មជ័យអង្វែងជាង ៧២ឆ្នាំ។ ធនាគារក្រុងស្រីជាសមាជិកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេរបស់ជប៉ុន និងពិភពលោក។ ធនាគារក្រុងស្រីបើកបម្រើ និងផ្តល់ជូននូវសេវាកម្ម ហិរញ្ញវត្ថុជាច្រើនដូចជា សេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួន ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងផលិតផលហិរញ្ញវត្ថុដទៃទៀត

សម្រាប់អតិថិជន រូបវន្តបុគ្គល សិប្បកម្មធំៗតូចៗនិងមធ្យម និងសាជីវកម្មធំៗធំតាមរយៈសាខាប្រតិបត្តិការទាំង ៦៩៥ សាខា (៦៥៨ សាខាធនាគារ និង ៣៧ សាខាបម្រើអាជីវកម្មឃ្លានយន្ត) និងប៉ុស្តិ៍សេវាជាង ៣១០០ នៅទូទាំងប្រទេស។ ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំ ក្រុងស្រីមិនត្រឹមតែជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញប្បទានធំមួយលើថយន្ត (Krungsri Auto) និងជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មកំលូតលាស់លឿនបំផុតនៅប្រទេសថៃ (Krungsri Asset Management) ជាពិសេសជាក្រុមហ៊ុនដំបូងគេ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (Ngern Tid Lor) ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុងស្រី គឺជាក្រុមហ៊ុនធំជាងគេលើអាជីវកម្មកាតតណ្ហទាន ដែលបានចេញកាតប្រមាណ ៨ លានកាត ក្នុងសម្ភាធតណ្ហទានរបស់ខ្លួន ។

ប្រធានាធិបតី





ក្រុមប្រឹក្សាភិបាល



លោក Sudargo (DAN) Harsono
ប្រធានក្រុមប្រឹក្សាភិបាល

លោក Sudargo Harsono គឺជាអនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រីជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយរបស់លោកនៅក្នុងការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ លោក Dan ធ្លាប់ ទទួលបានមុខដំណែងសំខាន់ៗប្រចាំស្ថាប័ន ជាច្រើនរួមមានអគ្គនាយកម៉ាយីតធីង នាយកនាយកដ្ឋានម៉ាយីតធីងនិងលក់ នាយកនាយកដ្ឋានម៉ាយីតធីង និង អភិវឌ្ឍន៍អាជីវកម្ម អន្តរជាតិ នាយកនាយកដ្ឋានសេវាធនាគារផ្ទាល់ខ្លួន មុនពេលមកកាន់ដំណែង បច្ចុប្បន្ន ។ លោក DAN បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Indiana បន្ថែមលើ បរិញ្ញាបត្រវិស្វកម្មអគ្គិសនីនិងវិស្វកម្មជីវវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃរដ្ឋអ៊ីនឌីយ៉ានា ។



លោក Chandrashekar Subramanian
Krishoolndmangalam
សមាជិក

លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារក្រុងស្រីនៅខែមករា ឆ្នាំ ២០០៧ ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យ គណៈកម្មាធិការប្រតិបត្តិតាម និងគណៈកម្មាធិការALCO ។ មុនពេលចូលបម្រើការងារនៅធនាគារក្រុងស្រី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE ប្រទេសឥណ្ឌា ទទួលបានបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយទូទៅដែលរាប់បញ្ចូលសេវាកម្មគេហដ្ឋាន កម្មវិធីផ្ទាល់ខ្លួន កម្មវិធីធានាយន្ត និងកាតឥណទានជាដើម ។ លោក Chandra បានបញ្ចប់ ថ្នាក់ក្រោយសាកលវិទ្យាល័យបុមបេ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៨៥ ។



លោក Rohit Khanna
សមាជិក

លោក Rohit Khanna ចាប់ផ្តើមបម្រើការងារនៅធនាគារក្រុងស្រី ពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន លោកគឺជានាយកនាយកដ្ឋាន ផែនការ និងយុទ្ធសាស្ត្រ ។ លោកមានតួនាទីចម្បងលើការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រគោលដៅមីធ្យឱ្យធនាគារក្រុងស្រីក្លាយជាស្ថាប័នហិរញ្ញវត្ថុនាំមុខគេមួយដែលមានលទ្ធភាពធ្វើអាជីវកម្ម លើឆាកអន្តរជាតិ ។ រាប់ចាប់តាំងពី ខែតុលា ឆ្នាំ២០១៥ លោកមានទំនួលខុសត្រូវបន្ថែមទៀតលើការត្រួតពិនិត្យផ្នែកម៉ាយីតធីង សកម្មភាពផ្សព្វផ្សាយ និងស្ថាភាពសញ្ញា ការទំនាក់ទំនង និងផ្នែកគាំទ្រធុរកិច្ចសង្គម។ លោក Rohit ទទួលបានបរិញ្ញាបត្រលើជំនាញវិស្វកម្មអគ្គិសនីចរន្ត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្ម ពី សាកលវិទ្យាល័យ XLRi នៃប្រទេសឥណ្ឌា។ លើសពីនេះទៅទៀតលោកជាគ្រូបង្គោលខ្សែក្រវាត់ខ្មៅ និងអ្នកអប់រំផ្នែក Six Sigma ប្រកបដោយវិជ្ជាជីវៈ ។



លោកស្រី Duangdao Wongpanitkrit
សមាជិក

លោកស្រី Duangdao Wongpanitkrit ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុនៃធនាគារក្រុងស្រីនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៣។ លោកស្រីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn។ បន្ថែមពីនេះលោកស្រីទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ លោកស្រី Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា ដូចជា KPMG, Star petroleum និងធនាគារ Standard Chartered Bank ។



លោក Piyasak Ukritnukun
សមាជិក

លោក Piyasak Ukritnukun មានតួនាទីជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន Ngern Tid Lor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនក្រុងស្រីក្រប ។ បន្ទាប់ពីចូលបម្រើការងារនៅក្នុងក្រុមហ៊ុនក្រុងស្រីក្របនៅឆ្នាំ ២០០៨ លោកបានចំណាយពេលប្រមាណជាង ៥ឆ្នាំក្នុងមុខតំណែងជាអគ្គនាយកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម មុនពេលទទួលបានតួនាទីជាអគ្គនាយកគ្រប់គ្រងនៅឆ្នាំ២០១៣។ ជុំវិញការបណ្តុះបណ្តាលវិជ្ជាជីវៈលោក Piyasak បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអន្តរជាតិពីសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ១៩៩៩ និងទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុរដ្ឋបាលពាណិជ្ជកម្មនៅឆ្នាំ២០០៣។



លោកឧកញ៉ា ហួត អៀងតុង
សមាជិក

លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហាត្តាកសិករ លីមីតធីត ក្នុងឆ្នាំ១៩៩៦ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជា កត្តាធ្វើឱ្យ លោកក្លាយជា ប្រតិបត្តិករយ៉ាងប៉ិនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន ។ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបន្តថ្នាក់ក្រោយឧត្តមផ្នែករដ្ឋបាលជំនួញពីសាកលវិទ្យាល័យហៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជាច្រើន ពាក់ព័ន្ធ នឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលរួមមាន ដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត។



លោកបណ្ឌិត ឌី ជាវុធ
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកបណ្ឌិត ឌី ជាវុធ ជាទីប្រឹក្សា ប្រកបដោយបទពិសោធន៍និងជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងប្រវត្តិការងារ គាត់បានធ្វើការនៅវិទ្យាស្ថានជាតិនិងអន្តរជាតិជាច្រើន ជាមួយនឹងតួនាទី និងគម្រោងសំខាន់ៗ រួមមាន J VK NAGA MOVERS ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង SMEC International ជាដើម។ លោកបណ្ឌិត ឌី ជាវុធ បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជានាយករងថ្នាក់ក្រោយបរិញ្ញាសាកលវិទ្យាល័យហៀលប្រាយ។



លោក ឡូញ ហៃ
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ឡូញ ហៃ បានចូលនិវត្តន៍នៅខែតុលា ឆ្នាំ២០០៨ បន្ទាប់ពីបម្រើការងារនៅធនាគារជាតិនៃកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ។ លោកបានកាន់មុខតំណែងចុងក្រោយជា អគ្គនាយករងនិងជាទីប្រឹក្សានៃអគ្គសេវាភិបាលធនាគារជាតិនៃកម្ពុជា។ អំឡុងពេលបំពេញការងារនៅធនាគារជាតិនៃកម្ពុជា លោក បានធ្វើការងារនៅក្នុងនាមយកដ្ឋាននានាជាច្រើន និងធ្វើការងារទាក់ទងនឹងសកម្មភាពផ្នែកហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្តរជាតិដែលទាំងនេះបានធ្វើឱ្យលោកទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការងាររបស់ខ្លួន។



លោកស្រី តាល់ ណែអ៊ឹម
ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី តាល់ ណែអ៊ឹម បានចូលនិវត្តន៍នៅឆ្នាំ ២០១០ បន្ទាប់ពីលោកស្រីបានធ្វើការអស់រយៈពេល ៣០ឆ្នាំ ផ្នែកសេវាកម្មនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារពាណិជ្ជផងដែរ។ តួនាទីរបស់លោកស្រីចុងក្រោយ គឺជានាយិកាគ្រប់គ្រងទូទៅ សំរាប់ ០៤នាយកដ្ឋានសំខាន់ៗ ដូចជាអគ្គនាយកដ្ឋាន ត្រួតពិនិត្យ អគ្គនាយកដ្ឋានប្រតិបត្តិការ អគ្គនាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាបច្ចេកទេស ។



មហាសន្និបាតលើកទី ២០

ដើម្បីប្រកួតប្រលងទទួលបានការងារឆ្នាំ២០១៦ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ២០១៧
ក្រោមអធិបតីភាព លោក ឧកញ៉ា ហួត អៀងតុល្យ ប្រធានអគ្គនាយក ហត្ថកសិករ លីមីតធីត



100



លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក

ឧកញ៉ា ហ្វូត អៀងតុង គឺជាសហស្ថាបនិករបស់ហាត្ថាកសិករលើមីតជីតក្នុងឆ្នាំ ១៩៩៦ហើយ បានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហ្វូត អៀងតុង មានបទពិសោធន៍ ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជា កត្តាធ្វើឱ្យ លោកក្លាយជា ប្រតិបត្តិករយ៉ាងប៉ិនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ មន្ទាប់ពីបញ្ចប់ការសិក្សា កម្រិតបញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបន្តថ្នាក់ក្រោយឧត្តមផ្នែករដ្ឋបាល ជំនួញពីសាកលវិទ្យាល័យវៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុង សិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលរួមមាន ដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត។



លោក Wanchairabin Jitwattanatam
អនុប្រធានអគ្គនាយក

លោក Wanchairabin Jitwattanatam បានចូលបម្រើការងារជាមួយហត្ថាកសិករនៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយនាំមកជាមួយនូវបទពិសោធន៍ជំនាញវិជ្ជាជីវៈការងារយ៉ាងសម្បូរបែប ជាង១៥ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជា ពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជាធនាគារក្រុងស្រី (Bank of Ayudhya) , ក្រុមហ៊ុន GE Capital, និង AT Kearney ។ មុនពេលចូលរួមជាមួយហត្ថាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រងយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន នៃធនាគារ Krungsri ដែលមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មក្នុង បណ្តាប្រទេសសមាជិកតំបន់ទន្លេមេគង្គ។ តាមរយៈបទពិសោធន៍លើវិស័យធនាគារជាមួយ នឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍លោកបានរៀបចំ និងដឹកនាំយុទ្ធសាស្ត្រយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការ កំណត់ចំណែកទីផ្សារ និងទិសដៅអាជីវកម្ម។ គម្រោងសំខាន់ៗទាំងនោះរួមមានការកំណត់ យុទ្ធសាស្ត្រក្រុមហ៊ុន ការអភិវឌ្ឍន៍ផលិតផល និងចរន្តបែងចែក ការលើកកម្ពស់ប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែសង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី សាកលវិទ្យាល័យពោធិ៍សាត់សាស្ត្រនៃទីក្រុងម៉ែលប៊ែន ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពី សាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។



កញ្ញា អ៊ឹម វណ្ណិត
អនុបធានអគ្គនាយក និងជាអគ្គនាយិកាអភិបាលកិច្ច

កញ្ញា អ៊ឹម វណ្ណិត បានចាប់ផ្តើមអាជីពការងារនៅហត្ថាកសិករក្នុងឆ្នាំ១៩៩៥ ក្នុងនាមជាក្រុមបុគ្គលិកដំបូងបង្អស់។ មុនពេលចូលរួមជាមួយហត្ថាកសិករ កញ្ញាជាបុគ្គលិកនៃអង្គការជំនឿសាសនារបស់សហរដ្ឋអាមេរិច (The American Relief Committee) និងអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNTACT)។ កញ្ញា អ៊ឹម វណ្ណិត បានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគណនេយ្យនៅឆ្នាំ១៩៩៥ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យហ្វៀល ប្រាយនៅខែសីហា ឆ្នាំ២០០៨ រួមទាំងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាលើវិស័យហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធនៃទៀតទាំងក្នុង និងក្រៅប្រទេស។



លោក ម៉ិច សុខមេត្រី
អនុប្រធានអគ្គនាយក និងជាអគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម

លោកមុឺត សុខមេត្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានអគ្គនាយក និងអគ្គនាយកអភិវឌ្ឍ
អាជីវកម្ម នៅខែមករាឆ្នាំ២០១៤ បន្ទាប់ពីបំពេញធ្វើការអស់រយៈពេល ៨ ឆ្នាំនៅហត្ថាកសិករ
នៅនាយកដ្ឋានម៉ាឃីតធីននិងស្រាវជ្រាវ និងការគ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍
យ៉ាងទូលំទូលាយលើការងារម៉ាឃីតធីនការគ្រប់គ្រងស្លាកសញ្ញា ការគ្រប់គ្រងទំនាក់ទំនង
អតិថិជន និងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ ។ នៅឆ្នាំ២០១៣ លោកមេត្រី ទទួលបាន
សញ្ញាបត្រជ្នាជំនាញផ្នែកគ្រប់គ្រងហានិភ័យនៃសាលាប្រុងហ្វែនប៊ែតហ្វែនត្រូវបានគ្រប់គ្រង។



លោក រដ្ឋ សារុណ

អនុប្រធានអគ្គនាយក និងជាអគ្គនាយកបរិញ្ញាវត្ថុ

លោក រដ្ឋ សារុណ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែមិថុនាឆ្នាំ២០០៧ ជាជំនួយការនាយកគ្រប់គ្រងទូទៅ និងជាលេខាធិការក្រុមប្រឹក្សាភិបាល ។ បន្ទាប់មកទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ និងអគ្គនាយកបរិញ្ញាវត្ថុនៅខែកញ្ញាឆ្នាំ២០១១ ជាមួយគ្នាទីបន្ថែមជា អ្នកគ្រប់គ្រងគម្រោងការអនុវត្តប្រព័ន្ធថវិកាសម្របសម្រួល។ លោក សារុណ មានបទពិសោធន៍យ៉ាងទូលំទូលាយជាង ១៥ ឆ្នាំលើផ្នែកជាច្រើនរួមមាន គណនេយ្យ ហិរញ្ញវត្ថុ រចនាសារ ការធ្វើផែនការអាជីវកម្មនិងគម្រោងថវិកា ការទំនាក់ទំនងវិនិយោគិន សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យការកែលម្អ ការគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល អាជីវកម្មនិងដៃគូបច្ចេកវិទ្យា និងប្រតិបត្តិការឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។



លោក រស់ វ៉ែល

អនុប្រធានអគ្គនាយក និងជាអគ្គនាយកសវនកម្មផ្ទៃក្នុង

លោក រស់ វ៉ែល ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកសវនកម្ម ផ្ទៃក្នុងនៅឆ្នាំ២០១៥។ លោកមានបទពិសោធន៍ជាង៨ឆ្នាំនៅក្នុងផ្នែកសវនកម្មផ្ទៃក្នុងនិងការគ្រប់គ្រងសាខា។ លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ពី Preston University នៅឆ្នាំ១៩៩៨ ហើយគាត់ទទួលបានបរិញ្ញាបត្រ ជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ Maharishi Verdic University ក្នុងឆ្នាំ១៩៩៨។



លោក ទូច លីណា

អនុប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិការ

លោកទូចលីណា ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រោយពេលចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករនៅខែមីនាឆ្នាំ២០០៥ ។ គាត់ទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ហត្ថាកសិករ ដូចជា ឥណទានសន្សំ និងការអភិវឌ្ឍអាជីវកម្ម និងគ្រប់គ្រងសាខា។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិ គ្រប់គ្រងក្នុងឆ្នាំ ២០០៣ ហើយលោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូចជា ហ្វីលីពីន វៀតណាម និងលុចសំបួរជាដើម។



លោក បុង បិនលី

នាយកបច្ចេកវិទ្យាព័ត៌មាន

លោកបុងបិនលីបានចូលរួមជាមួយហត្ថាកសិករក្នុងខែធ្នូឆ្នាំ២០០២ ជាមួយជំនាញលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ក្រៅ ពីការសិក្សានៅសាកលវិទ្យាល័យគាត់បន្តស្វះស្វែងចូលរួមការបណ្តុះជំនាញផ្សេងៗក្នុងវិស័យ បច្ចេកវិទ្យា ព័ត៌មាន វិទ្យាដើម្បីពង្រឹងបន្ថែមលើជំនាញនិងបទពិសោធន៍ផ្នែកបច្ចេកទេសរបស់គាត់។ គាត់បានចូលរួមវគ្គសិក្សាជាច្រើនទាំងនៅក្នុងស្រុកនិងក្រៅ ប្រទេសរួមមាន ប្រទេសជប៉ុន ហុងកុង ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ។



លោក ជ័ន បូរណច័ន្ទប្តូរ៉ាត់
នាយកនីតិកម្ម និងលេខាធិការ

លោក ជ័ន បូរណច័ន្ទប្តូរ៉ាត់ បានចូលបំរើការងារនៅហត្ថាកសិករនៅខែធ្នូឆ្នាំ២០១១ ក្នុងតួនាទីជានាយកនីតិកម្ម និងលេខាធិការ។ លោកមានបទពិសោធន៍ជាង ១០ឆ្នាំនៅធនាគារពាណិជ្ជកម្ម។ លោក ច័ន្ទប្តូរ៉ាត់ បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនីតិឯកជន និងថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោកស្រី អ៊ិន សុជាតា
នាយិការករតនាភិបាល

អ្នកស្រី អ៊ិន សុជាតា បានចូលបំរើការងារនៅហត្ថាកសិករនៅឆ្នាំ ២០០១។ អ្នកស្រីត្រូវបានផ្ទេរតួនាទីជាច្រើន ជាបន្តបន្ទាប់ពីកម្មវិធីសាខា ទៅការិយាល័យកណ្តាល។ នៅឆ្នាំ២០១២ អ្នកស្រីត្រូវបានតែងតាំងជានាយិការករតនាភិបាល ។ អ្នកស្រីទទួល បាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនៅឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យវៀលប្រាយក្នុងឆ្នាំ ២០១១។ លើសពីនេះអ្នកស្រីបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនមានការធ្វើគម្រោងថវិកាភាគហិរញ្ញវត្ថុ គោលការណ៍គណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ វាយតម្លៃឥណទានសវនកម្មផ្ទៃក្នុងហិរញ្ញវត្ថុពាណិជ្ជកម្មនិងមុខវិជ្ជាផ្សេងៗទៀត។



លោក កែវ គឹមហ៊ុត
នាយកស្រាវជ្រាវ និងម៉ាយ៉ែតធីង

លោក កែវ គឹមហ៊ុត លោកត្រូវបានតែងតាំងជា នាយកម៉ាយ៉ែតធីងនៅខែមករា ឆ្នាំ២០១៣ ។ មុនចូលរួមជាមួយហត្ថាកសិករ លោកមានបទពិសោធន៍៦ឆ្នាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាពិសេសផ្នែកស្រាវជ្រាវទីផ្សារ ម៉ាយ៉ែតធីង និងការអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុ ទាំងផលិតផលឥណទាន និងមិនមែនឥណទាន។ បច្ចុប្បន្ន លោកកំពុងតែបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ លើជំនាញការ គ្រប់គ្រងទីផ្សារ។



លោក កែ សុភ័ក្ត្រ
នាយកគាំទ្រសាខា

លោក កែ សុភ័ក្ត្រ ត្រូវបានតែងតាំងជានាយក នាយកដ្ឋានគាំទ្រសាខានៅខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពី បានឆ្លងកាត់បទពិសោធន៍ជិត ១០ឆ្នាំ ជាមួយការងារគ្រប់គ្រងសាខាកិច្ចការម៉ាយ៉ែតធីង និងការគ្រប់គ្រងហានិភ័យ។ គាត់ បាន បញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ វៀលប្រាយក្នុងឆ្នាំ២០០៦ និងបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១១។



លោក លាង គីមហ៊ុត

នាយកសហគ្រាសឥណទានខ្នាតតូច និងមធ្យម

លោក លាង គីមហ៊ុត ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងឥណទានសហគ្រាសខ្នាតតូច និងមធ្យមនៅនាយកដ្ឋានឥណទាននៃ ការិយាល័យកណ្តាលនៅខែមករា ឆ្នាំ២០១៤ បន្ទាប់ពីបម្រើការងារតាំងពីឆ្នាំ២០០៦។ គាត់មានបទពិសោធន៍ យ៉ាងទូលំទូលាយ នៅក្នុងការវិភាគឥណទាន ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងសាខា និងការគ្រប់គ្រងប្រាក់កម្ចីខ្នាតតូចនិងមធ្យម។ លោក គីមហ៊ុត ទទួលបានបរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ វៀលប្រាយកាលពី ឆ្នាំ២០១៣។



លោក លី ស៊ីវ៉េន

នាយកគ្រប់គ្រងផលបត្រឥណទាន

បន្ទាប់ពីចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករខេត្តសកាឆ្នាំ២០០០ លោក លី ស៊ីវ៉េន ទទួលបានតំណែងថ្មីជានាយកឥណទាននៅឆ្នាំ២០១១ ។ ក្រៅពីនេះ លោកមានបទពិសោធន៍ជាង៨ឆ្នាំ ជាមួយនឹងធនាគារជាតិនៃកម្ពុជា ក្នុងខេត្តកំពង់ធំ និងមន្ទីរ សាធារណៈកា និងដឹកនាំក្នុងខេត្តសៀមរាប។ លោកបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ។



លោក អ៊ូ គីមថុន

នាយកប្រាក់បញ្ញើ-សន្សំ

លោក អ៊ូ គីមថុន ទទួលបានតំណែងជានាយកប្រាក់បញ្ញើសន្សំនៅឆ្នាំ ២០១៣ ។ លោកមានបទពិសោធន៍ច្រើនជាង ៨ឆ្នាំនៅក្នុង ការវិភាគឥណទាន គ្រប់គ្រងឥណទាន និងការងារគ្រប់គ្រងសាខា។ លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាលជំនួញលើជំនាញ ការគ្រប់គ្រងទូទៅ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវៀលប្រាយ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ។



លោក អ៊ូ ជលសក្តិ

នាយកសវនកម្មផ្ទៃក្នុង

លោក ជលសក្តិ កំពុងបំពេញតួនាទីជានាយកសវនកម្មផ្ទៃក្នុង ទទួលបន្ទុកការងារហើយបានភាគច្រើនបានជាប់ពាក់ព័ន្ធ នៅនាយកដ្ឋានពិគ្គិ នាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិកម្ម និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកទទួលបាន បរិញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ វៀលប្រាយ។



លោកស្រី អ៊ុក ម៉ាលីនី
នាយិកាហិរញ្ញវត្ថុ

លោកស្រី អ៊ុក ម៉ាលីនី ចូលរួមជាមួយហត្ថាកសិករនៅខែតុលា ឆ្នាំ២០១២ ជានាយករងហិរញ្ញវត្ថុ។ មុនធ្វើការនៅហត្ថាកសិករ លោកស្រីបានចំណាយពេល ៧ឆ្នាំ នៅ KPMG Cambodia Ltd. ដែលធ្វើការទៅ លើសវនកម្មនៃអាជីវកម្មរោងចក្រ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងសេវាកម្មផ្សេងៗទៀត។ លោកស្រីទទួលបានសញ្ញាបត្របញ្ជាក់ពីបច្ចេកទេសគណនេយ្យ និងសវនករនៅឆ្នាំ២០០៧ និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យពី CamEd Business School នៅដើមឆ្នាំ២០១៣ ។ បច្ចុប្បន្ន លោកស្រីបានបន្តការសិក្សាលើ ACCA បន្ថែមទៀត។ ហើយនៅខែឧសភាឆ្នាំ២០១៣ លោកស្រីត្រូវបានតែងតាំងជា នាយិកា ហិរញ្ញវត្ថុ។



លោក ជាត តូម៉ាស់
នាយករដ្ឋបាល

លោក ជាត តូម៉ាស់ បានចាប់ផ្តើមអាជីពការងារក្នុងតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាល នៅឆ្នាំ២០០៩។ លោកមានបទពិសោធន៍ការងារជាង៥ឆ្នាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុផ្នែក រដ្ឋបាល និងធនធានមនុស្ស។ លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់ គ្រង រួមគ្នាជាមួយនឹងជំនាញក្នុងការគ្រប់គ្រងបុគ្គលិក ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង រដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស។



លោក ផាន សុវិឡា
នាយកគណនេយ្យប្រចាំថ្ងៃ

លោក សុវិឡា ចូលបម្រើការងារនៅហត្ថាកសិករនៅខែមេសាឆ្នាំ២០០៥ ក្នុងតួនាទីជានាយករង ផ្នែកព័ត៌មានវិទ្យា ។ បន្ទាប់មក លោកបាន ទទួលតំណែងជាជំនួយការអ្នកគ្រប់គ្រងគម្រោង នៃសេវាអេធីអឹម និងសេវាធនាគារចល័តនៅ ឆ្នាំ២០១២ ហើយ ត្រូវបានតំឡើងតួនាទីជា នាយកគណនេយ្យ ប្រចាំថ្ងៃនៅឆ្នាំ២០១៤។ មុនចូលធ្វើការ នៅ ហត្ថាកសិករ លោកសុវិឡា ចំណាយពេលជាង ២ឆ្នាំនៅក្នុងវិស័យ ICT រួមមានផ្នែកបច្ចេកទេស ការអភិវឌ្ឍ Software និងការគ្រប់គ្រង ដំណោះស្រាយការអភិវឌ្ឍអាជីវកម្ម។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែក គណនេយ្យនៅឆ្នាំ១៩៩៨ និងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញនៅឆ្នាំ២០០២ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជាប្រព័ន្ធ Micro-banker នៅប្រទេសថៃ Oracle Flexcube (ប្រព័ន្ធ Core Banking របស់ហត្ថាកសិករ) Wincor ATM, BPC SmartVista Switch System ភាពជាអ្នកដឹកនាំជាដើម។ គាត់បានបន្ត បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ផ្នែកហិរញ្ញវត្ថុ និងធនាគារ។



លោក សេម សេក័ណ
នាយកធនធានមនុស្ស

លោក សេម សេក័ណ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ២០១០ ក្នុងតួនាទីជា ប្រធាន នាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៍ការងារជាង ២៧ឆ្នាំ ក្នុងវិស័យ ផ្សេងៗរួមមាន ការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍន៍ស្ថាប័ន និងការធ្វើផែនការធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។ លោក សេក័ណបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើ ជំនាញ ការអភិវឌ្ឍន៍លើភាពជាអ្នកដឹកនាំពី សាកលវិទ្យាល័យ Eastern University ក្នុងរដ្ឋ Philadelphia នៃសហរដ្ឋអាមេរិកនិងបរិញ្ញាបត្រលើជំនាញនីតិសាស្ត្រពីសាកលវិទ្យាល័យ នំរុតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។



លោក ស៊ុន សាវ៉ាង
នាយកអភិវឌ្ឍន៍ផលិតផល

លោក ស៊ុន សាវ៉ាង ត្រូវបានតែងតាំងជានាយកអភិវឌ្ឍន៍ផលិតផលនៅខែមេសាឆ្នាំ២០១៤។ លោកមានបទពិសោធន៍ ការងារ ១២ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុលើការគ្រប់គ្រងឥណទាន ការគ្រប់គ្រងសាខា។ លោកឆ្លងកាត់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងអាជីវកម្ម ជាមួយនឹងការចូលរួម សិក្ខាសាលាជាច្រើនដែលទាក់ទងទៅនឹងការគ្រប់គ្រង ប្រតិបត្តិ ការឥណទាន គ្រប់គ្រងនាយកសាខាអភិវឌ្ឍន៍ផលិតផល ភាពជាអ្នកមេដឹកនាំ និង ការគ្រប់គ្រង។



លោកស្រី វណ្ណ បូនីដា
នាយិកាគ្រប់គ្រងធុរកិច្ចសង្គម

លោកស្រី បូនីដា ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងធុរកិច្ចសង្គមនៅខែមករាឆ្នាំ ២០១៥។ លោកស្រីមានចំណេះដឹងទូលំទូលាយនិង ជំនាញពិសេសខាងពិធីការ ការគ្រប់គ្រងកម្លាំងមនុស្ស ទូទាត់សំណង និងអត្ថប្រយោជន៍ យុទ្ធសាស្ត្រថែរក្សាបុគ្គលិក ការបណ្តុះបណ្តាល និងបង្កើន សមត្ថភាពដល់បុគ្គលិក ការវាយតម្លៃសកម្មភាពការងារ ច្បាប់ការងារ ទំនាក់ទំនងឧស្សាហកម្ម និងគោលនយោបាយ ធនធានមនុស្ស ការទំនាក់ទំនងសម័យទំនើប ម៉ាយីតធីង និងប្រតិបត្តិការ អាជីវកម្ម។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ និងTEFL ព្រមទាំង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង។



លោកស្រី ឆេង សុគន្ធ
នាយិកា គ្រប់គ្រងហានិភ័យ

លោកស្រី ឆេង សុគន្ធ បានចាប់ផ្តើមការងារនៅ ហត្ថាកសិករនៅខែមេសា ឆ្នាំ២០១៥ ក្នុងតួនាទី ជា នាយិកា នាយកដ្ឋាន ហានិភ័យនិងប្រតិបត្តិការ ។ មុនពេលចូលបម្រើការងារនៅ ហត្ថាកសិករ លោកស្រី បានឆ្លងកាត់បទពិសោធន៍៩ឆ្នាំ នៅធនាគារមួយ។ លោកស្រីបានចូលរួម សិក្សា វគ្គបណ្តុះបណ្តាលជាច្រើនដែលមានដូចជា ការកំណត់ហានិភ័យក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ផែនការនិរន្តរភាពអាជីវកម្ម ការគ្រប់គ្រងបង្ការភាពហានិភ័យ ភតិសន្យា ហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្មលើជំនួញ ឥណទាន ផ្នែកទីផ្សារ និងវគ្គសាសាអង់គ្លេស ជាដើម ។ លោកស្រីទទួលបានបរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៦ ព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពី សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១១។



លោក លេង វិសុត
នាយកគ្រប់គ្រងប្រព័ន្ធព័ត៌មាន

លោក លេង វិសុត បានចូលបម្រើការងារក្នុងតួនាទីជាអ្នកសរសេរកម្មវិធីនៅ ហត្ថាកសិករ នៅ ខែឧសភា ឆ្នាំ ២០០៩ ។ តាមរយៈការងាររបស់លោក លោក លេង វិសុតត្រូវបានតែងតាំង ទៅកាន់តំណែងសំខាន់ៗបន្តបន្ទាប់ ។ លោក វិសុត មានបទពិសោធន៍លើការអភិវឌ្ឍកម្មវិធី ស្វ័យប្រវត្តិ និងកម្មវិធីថ្មីៗជាច្រើន ដើម្បីសម្រួលទិន្នន័យពីប្រព័ន្ធ MBWIN ចូលទៅក្នុង ប្រព័ន្ធ Oracle របស់ក្រុមហ៊ុនផ្តល់។ បន្ទាប់ពីបញ្ចប់ពីសាកលវិទ្យាល័យ លោក វិសុត បានចូលរួមវគ្គ បណ្តុះបណ្តាល ជាច្រើន ដូចជា វគ្គបាលទិន្នន័យមូលដ្ឋានOracle ការអភិវឌ្ឍន៍កម្មវិធី ការធ្វើ ផែនការយុទ្ធសាស្ត្រ ការប្រាស្រ័យទាក់ទងអន្តរបុគ្គល និង IFRS សម្រាប់ខ្នាតតូចនិងមធ្យម។



លោក លង សៀប
នាយក ធានាគុណភាពសវនកម្មផ្ទៃក្នុង

លោក លង សៀប ទទួលបានតួនាទីជា នាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៅខែមេសា ឆ្នាំ២០១៥។ លោកសៀបបានទទួល សញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៣ ហើយទទួលបាន បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាកល វិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០០៥។ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០០៩។



លោក ជូ ស្រុយ
នាយក អភិវឌ្ឍន៍បុគ្គលិក

លោក ជូ ស្រុយ ត្រូវបានតែងតាំងជាថ្មី ក្នុងមុខតំណែង នាយកនាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិក នៅខែមេសាឆ្នាំ២០១៥ ។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយ ខាងផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល ទាំងក្រុមហ៊ុនឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ដែលមានដូចជា Amret MFI , RTI-CSCS, និង PIO។ លោកស្រុយ បានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងទទួលបានសញ្ញាបត្រ បរិញ្ញាបត្រផ្នែក គ្រប់គ្រង និងអភិវឌ្ឍន៍កម្មវិធីពីសាកលវិទ្យាល័យ វៀលប្រាយ។



លោក ប៉ែន វណ្ណដារ៉ុង
នាយកឥណទាន

លោកប៉ែន វណ្ណដារ៉ុង បានចាប់ផ្តើមការងារនៅហត្ថាកសិករជាជំនួយការអគ្គនាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១៥ មុនពេលត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាននៅ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មុនពេលបម្រើការងារនៅ ហត្ថាកសិករ លោកមានបទពិសោធន៍ធ្វើការ នៅធនាគារពាណិជ្ជជាច្រើន ដែលមានតួនាទីចម្បងក្នុងការវិភាគឥណទាន ការរៀបចំកញ្ចប់ សេវាឥណទាន ការរៀបចំសំណុំឯកសារឥណទាន ការគ្រប់គ្រងផលប៉ុន្តែសឥណទាន និងការ គ្រប់គ្រងទំនាក់ទំនងអតិថិជន។ លោក ដារ៉ុង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជ កម្មសេដ្ឋកិច្ចអន្តរជាតិពីសាកលវិទ្យាល័យ Oxford Brookes (ក្រោមអាហារូបករណ៍ Chevening របស់ចក្រភពអង់គ្លេស) និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យា ល័យកម្ពុជា។ បច្ចុប្បន្ននេះ លោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតហិរញ្ញវត្ថុនៅសាកលវិទ្យា ល័យបញ្ញាសាស្ត្រកម្ពុជា និង ACCA នៅសាលាពាណិជ្ជកម្ម CamEd ។


ព័ត៌មានអតិថិជន

តាមស្ថិតិ ហត្ថាកសិករមានចំនួនអតិថិជន ទទួលយកសេវាកម្មផ្នែកហិរញ្ញវត្ថុប្រមាណ ៨០% មានលំនៅដ្ឋាននៅទីជនបទ និងប្រមាណ២០%ទៀតជាអតិថិជនដែលរស់នៅតាមទីប្រជុំជន និង ទីក្រុង។ អតិថិជនហត្ថាកសិករ ភាគច្រើន គឺជាបុគ្គលមានគ្រួសារ និងមានកូនក្នុងបន្ទុក ដែលជាមធ្យមពួកគាត់មានសមាជិកប្រមាណ ៤.៧៦នាក់ ហើយសមាជិកប្រមាណ ២.៥៧នាក់ ជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ ។ជាទូទៅ អតិថិជនដែល ទទួលយក សេវាកម្ម ហត្ថាកសិករ មានសមាសភាព ជាមន្ត្រីស្រូវក្នុងចន្លោះអាយុពី ២៦រហូតដល់ ៥៥ឆ្នាំ ហើយបានបញ្ចប់ការ សិក្សាដល់ថ្នាក់មធ្យមសិក្សា។ អតិថិជនជាស្រ្តីមាន អត្រាខ្ពស់ជាងបុរសក្នុងសន្ទស្សន៍អាស្រ័យ លើទំនៀមទំលាប់និងតួនាទីរបស់ស្រ្តីនៅក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ក្រុមគ្រួសារ។ ប្រភព ចំណូល របស់ពួកគាត់មាន ដូចជា កសិកម្ម លក់ដូរ ជំនួញ សេវាកម្មខ្នាតតូច ការងារកាត់ដេរ និងមុខរបរផ្សេងៗទៀត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករលីមីតធីត (ហត្ថាកសិករ) ត្រូវ បានបង្កើតឡើងដំបូងក្នុងរូបភាព ជាគម្រោង សន្និសីទ ស្បៀងអាហារ ហើយបានវិវត្តខ្លួនក្លាយជា ស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅប្រទេសកម្ពុជា ដែលមាន ប្រវត្តិប្រតិបត្តិការយូរ ជាងគេ តាំងពីដើមទសវត្សរ៍ទី៩០ ។ ហត្ថាកសិករតែងតែ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត យ៉ាងម៉ោងមុត ក្នុងការជួយជំរុញ ជីវភាព របស់ប្រជាជនកម្ពុជាជាពិសេសនៅតាមតំបន់ជនបទឆ្ងាយមាន ស្ថេរភាពជៀសផុតពីបន្ទាត់នៃភាពក្រីក្រនិងធ្វើអោយបទដ្ឋាន នៃការរស់នៅកាន់តែប្រសើរឡើង។ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈពេលជាងម្ភៃឆ្នាំមកនេះ ហត្ថាកសិករ បានវិវត្តខ្លួន ក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមានភាពរឹងមាំ លំដាប់ទី ៤ ក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជា ដែល មានសមត្ថភាពយ៉ាងពេញលេញក្នុងការផ្គត់ផ្គង់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរ បែប បំពេញតម្រូវការជាចាំបាច់ដល់ក្រុមអតិថិជនគ្រប់លំដាប់ថ្នាក់។ បន្ថែមលើសេវាកម្ម ឥណទានដែលជាផលិតផលស្នូល ហត្ថាកសិករបានបង្កើតនិងអភិវឌ្ឍ ផលិតផលសេវាកម្ម ជាច្រើនដទៃទៀតមាន សេវាប្រាក់បញ្ញើសន្សំ សេវាអធិប្បវេណី សេវាធនាគារចល័ត សេវាផ្ទេរប្រាក់ និងសេវាហិរញ្ញវត្ថុ ដទៃទៀត។



ចំណែកទីផ្សារ

គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ផលប៉ុន្តែឥណទានរបស់ហត្ថាកសិករមានប្រមាណជាង ៤៣៥លាន ដុល្លារអាមេរិក បានផ្តល់ឥណ ទានទៅកាន់អតិថិជន ជាង ១១ពាន់នាក់ ។ ទន្ទឹមនឹងនេះ អតិថិជន សេវាប្រាក់បញ្ញើសន្សំបានកើនរហូតដល់ ២២ពាន់នាក់ ធ្វើអោយសមតុល្យប្រាក់ បញ្ញើសន្សំកើនរហូតដល់ ៣៥៦លានដុល្លារអាមេរិក។ ជុំវិញការសម្រេចបានតាមផែនការនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញអោយឃើញថា ហត្ថាកសិករបាន ចាប់ យកចំណែក ទីផ្សារមួយ ធំទៅកាន់ចំនែកទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះហត្ថាកសិករទទួល បាន ១៤,៥១ ភាគរយ លើផលប៉ុន្តែឥណទាននិង ២៣,៥៨ ភាគរយលើសមតុល្យប្រាក់បញ្ញើ សន្សំសរុបរបស់ទីផ្សារកម្ពុជា។



ម៉ាយ៉ាតធីង និងស្រាវជ្រាវ



នាយកដ្ឋានម៉ាយ៉ាតធីង និងស្រាវជ្រាវមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវ និងវិភាគទីផ្សារ ការគ្រប់គ្រងស្តុកស្តុច និងការគ្រប់គ្រងសេវាកម្មអតិថិជន។ ជាការពិគណៈ ការស្រាវជ្រាវនិងវិភាគទីផ្សារបានចូលរួមចំណែកមួយយ៉ាងសំខាន់នៅលើការផ្តល់ជូននូវព័ត៌មាន ស្ថាប័នមតិទីផ្សារដូចជា និន្នាការ និងតម្រូវការទីផ្សារ ស្ថានភាពដៃគូប្រកួតប្រជែង និងទំហំទីផ្សារដែលកំពុងមានតម្រូវការ។ ដើម្បី គាំទ្រដល់ផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ គម្រោងសិក្សាស្រាវជ្រាវដែលមានសារៈសំខាន់ជាច្រើនត្រូវបានលើកកម្ពស់អនុវត្តដើម្បីឆ្លើយតបនឹងតម្រូវការរបស់អង្គភាពនិងនាយកដ្ឋានពាក់ព័ន្ធ។ គម្រោងទាំងនោះរួមមានការសិក្សាគុណភាពសេវាកម្មទៅ ការវាស់ស្ទង់នូវការចាកចេញរបស់អតិថិជន ការវាស់ស្ទង់ការពេញចិត្តរបស់អតិថិជន និងការស្ទង់មតិការពេញចិត្តរបស់បុគ្គលិក បន្ថែមលើគម្រោងសិក្សាទាំងនេះ ការស្រាវជ្រាវលើដំណើរការផលិតផល សេវាកម្មហិរញ្ញវត្ថុ និងសកម្មភាពអាជីវកម្មក៏ជាតម្រូវការជាចាំបាច់សម្រាប់ស្ថាប័នផងដែរ។ ក្រៅពីនេះ នាយកដ្ឋានម៉ាយ៉ាតធីង និងស្រាវជ្រាវមានទំនួល ខុសត្រូវសំខាន់មួយទៀតលើការបង្កើត និងរក្សាគុណភាពនៃការគ្រប់គ្រងស្តុកស្តុច ហត្ថាកសិករអោយមានប្រសើរនៅក្នុងទីផ្សារ រួមផ្សំនឹងការងារផ្សព្វផ្សាយក្នុងគោលបំណងដើម្បីជំរុញព័ត៌មានផលិតផលអោយបានទៅដល់អតិថិជនសក្តានុពល។ ការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ សកម្មភាពសង្គម ព្រឹត្តិការណ៍សំខាន់ៗរបស់ស្ថាប័ន សារព័ត៌មានត្រូវបានអនុវត្តជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រដើម្បីជួយដល់ការបង្កើត

អត្តសញ្ញាណយីហោរបស់ហត្ថាកសិករ និងផលិតផលស្នូលអោយស្ថិតនៅក្នុងចិត្តរបស់អតិថិជន។ ការផ្សព្វផ្សាយបានបញ្ជូនសារទៅកាន់ទីផ្សារគោលដៅដោយណែនាំផលិតផលថ្មី និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនអំពីស្ថាប័ន។ ក្នុងសកម្មភាពអាជីវកម្ម សេវាកម្មអតិថិជន ត្រូវបានគិតគូរនិងផ្តល់អាទិភាពអាស្រ័យលើសារៈសំខាន់ ដែល មិនអាចខ្វះបានក្នុងការបំពេញចិត្តអតិថិជន។ គោលការណ៍សេវាកម្មអតិថិជន និងយុទ្ធសាស្ត្រក្រោយការលក់ បានចូលរួមចំណែកក្នុងការបង្កើតភាពខ្លាំងដោយឡែករបស់ហត្ថាកសិករ ក្នុងការប្រកួតប្រជែងជាមួយស្ថាប័នមិត្តភក្តិជាដៃគូ។ នាយក ដ្ឋានម៉ាយ៉ាតធីង និងស្រាវជ្រាវ បានរៀបរៀង និងអភិវឌ្ឍ គោលនយោបាយផ្សេងៗ ធ្វើយ៉ាងណា រក្សាបាននូវគុណភាពក្នុងផ្តល់ នូវសេវាកម្មដែលល្អឥតខ្ចោះដល់អតិថិជនទាំងមូលពេលលក់ ពេលលក់ និង បន្ទាប់ពីការលក់។ ដើម្បីធានាបាននូវភាព ប្រាកដប្រជាទាំងអស់នេះ នាយកដ្ឋានម៉ាយ៉ាតធីងនិងស្រាវជ្រាវ បានរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញជាក់លាក់បង្រៀន ដល់មន្ត្រី សេវាអតិថិជន ក៏ដូចជាបុគ្គលិកជួរមុខដែលពាក់ព័ន្ធជាប្រចាំក្នុងគោលដៅលើក និងបំពេញបន្ថែមលើចំណេះដឹងនិង ជំនាញ របស់បុគ្គលិកបង្គោល។ លើសពីនេះទៅទៀត ហត្ថាកសិករ បានដាក់អោយប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិលើ ការសួរសំណួរ ឬបញ្ចេញមតិយោបល់របស់អតិថិជនតាមរយៈបណ្តាញអ៊ីនធឺណែត ខ្សែទូរសព្ទ តាមរយៈមន្ត្រីបម្រើអតិថិជន និងប្រអប់សំបុត្រ ជាដើម ។ ហត្ថាកសិករជឿជាក់យ៉ាងមុតមាំថា សេវាកម្មអតិថិជននឹងដើរតួនាទី រួមចំណែកក្នុងការនាំយកផលវិជ្ជមានជាច្រើនដល់ស្ថាប័ន ជាអាទិ៍រួមមាន៖

- សេវាកម្មល្អរក្សានូវអតិថិជន។
- សេវាកម្មល្អចូលរួមអភិវឌ្ឍអាជីវកម្ម។
- សេវាកម្មល្អគឺជាគុណសម្បត្តិដ៏សំខាន់ក្នុងការប្រកួតប្រជែងលើទីផ្សារ។
- សេវាកម្មល្អគឺជាផ្នែកមួយដ៏មានប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្មអាជីវកម្ម ហើយងាយស្រួលក្នុងការប្រតិបត្តិ។
- សេវាកម្មល្អរួមចំណែកបង្កើនប្រសិទ្ធភាព ការងារ។



ផលិតផល និងសេវាកម្ម



ឥណទានទូទៅ

ឥណទានទូទៅគឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូចបំផុត ខ្នាតមធ្យម និងសហគ្រាសខ្នាតធំ ដែលមានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ក្នុងការបង្កើត អាជីវកម្មថ្មី និង ពង្រីកអាជីវកម្មដែលមានស្រាប់។ អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ទៅ ២០,០០០ ដុល្លារអាមេរិក (ឬសមមូលរបស់ខ្លួននៅក្នុងរូបិយប័ណ្ណផ្សេងទៀត) ដោយផ្អែកលើសមត្ថភាពការទូទាត់សងរបស់ខ្លួន។ ហត្ថាកសិករផ្តល់នូវកម្ចីរយៈពេលវែង ជាមួយអត្រាការប្រាក់ទាបក្នុងភាពប្រកួតប្រជែង ក្នុងលក្ខខណ្ឌឥណទានយ៉ាងសមរម្យស្របតាមតម្រូវការ ខ្លួននៃអាជីវកម្ម។

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម បង្កើតឡើងសំរាប់សហគ្រិនខ្នាតតូច និងមធ្យមដែលមានបំណង បង្កើតអាជីវកម្ម ឬពង្រីកអាជីវកម្មដែលមានស្រាប់ ហើយត្រូវការធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រអាជីវកម្មនោះ។ អតិថិជនអាចប្រើប្រាស់ ឥណទាន នេះសំរាប់ជា ដើមទុនបង្វិល ឬដើមទុនសំរាប់ការវិនិយោគក៏បាន។ ជាងនេះទៅទៀត អតិថិជននឹងទទួលបានលក្ខខណ្ឌ ប្រាក់កម្ចីដែលអាចបត់បែនបាន និងលក្ខខណ្ឌងាយស្រួលជាមួយនឹងអត្រាការប្រាក់ ទាបសមរម្យ អាស្រ័យលើលទ្ធភាពបង់សងដាក់ស្តុក ជាមួយនឹងអត្រាការប្រាក់ សមរម្យ ទៅតាមទំហំនៃឥណទាន។

ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានត្រូវបានបង្កើតឡើងសម្រាប់បុគ្គលឯកជន ដែលមានបំណងចង់បង្កើនកម្រិតជីវភាពរបស់ពួកគាត់ អោយបានប្រសើរជាងមុនតាមរយៈការសាងសង់គេហដ្ឋាន កែលម្អ ឬទិញគេហដ្ឋានថ្មី។ អតិថិជនអាចរីករាយជាមួយនឹងលក្ខខណ្ឌឥណទានដែលអាចបត់បែនបាន និងអត្រាការប្រាក់ដែលមានការប្រកួតប្រជែង។ អតិថិជនអាចទទួលបានប្រាក់កម្ចីរហូតដល់ ១០០,០០០ ដុល្លារអាមេរិកដោយយោងទៅតាមលទ្ធភាពនៃការសង និងរយៈពេលកម្ចី របស់ពួកគេដែលត្រូវបានផ្តល់ជូនរហូតដល់ទៅ ១២ ឆ្នាំ។

ឥណទានកែលម្អគេហដ្ឋាន

បង្កើតឡើងដើម្បីផ្តល់ឥណទាន សម្រាប់អតិថិជនដែលមានបំណងដើម្បីជួសជុលនៅផ្ទះឬ បញ្ចប់ការសាងសង់គេហដ្ឋានរបស់ខ្លួន។ អតិថិជនអាចទទួលបានកម្ចី រហូតដល់ ៥០,០០០ដុល្លារអាមេរិក (ឬសមមូលនិង

រូបិយប័ណ្ណផ្សេងទៀត) ដោយមានអត្រាការប្រាក់សមរម្យចាប់ពី ១.០% ឡើងទៅ ផ្អែកលើទំហំឥណទាននិងរយៈពេល។

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទាន ផ្តល់ជូន អតិថិជនដែលមានតម្រូវ ការទិញសម្ភារប្រើប្រាស់ផ្សេងៗ ក្នុង គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងគ្រួសារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែមានភាពរីកចម្រើនតាមរយៈ ការមានសម្ភារប្រើប្រាស់សមរម្យ។ ឥណទាននេះត្រូវបានផ្តល់ជូនសម្រាប់អតិថិជនទូទៅជាមួយនឹងអត្រាការប្រាក់និងរយៈពេលនៃកម្ចីសមរម្យ។ អតិថិជនអាចខ្ចីចាប់ពី ៥០០ដុល្លារដល់ ៥,០០០ ដុល្លារអាមេរិក ក្នុងរយៈពេលកម្ចីរហូតដល់៣៦ខែ។

ឥណទានថែរក្សាអនាម័យ និងបរិស្ថាន

ឥណទានបរិស្ថាន និងសង្គមផ្តោតសំខាន់លើអតិថិជនដែលមានបំណងបង្កើនកម្រិត ជីវភាពកាន់តែប្រសើរឡើង និងចូលរួម ចំណែកការងារបរិស្ថាន។ ឥណទាននេះមានគោលដៅផ្តល់ជូនអតិថិជនទាំងឡាយណា ដែលមានបំណងសាងសង់ឡធីរឡើង ទិញបន្ទះអគ្គិសនីសូឡា សាងសង់បន្ទប់ទឹក ទិញផ្ទះចម្រោះទឹកស្អាតជាដើម។ ពួកគេអាចខ្ចីបានរហូតដល់ទៅ ២,៥០០ ដុល្លារអាមេរិក ក្នុងរយៈពេលកម្ចី ៣ ទៅ ២៤ ខែក្នុងអត្រាការប្រាក់មួយដែលមានការប្រកួតប្រជែង និងមានលក្ខខណ្ឌសងដែល អាចបត់បែនបាន។

ឥណទាននិស្សិតខ្មែរ

ឥណទាននិស្សិតខ្មែរផ្តល់ជូនដល់អាកាសចរណ៍ ឬសិស្សនិស្សិតនូវជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ បន្តការសិក្សានៅកម្រិត ឧត្តមសិក្សាដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈ ហើយមិនមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចំណាយទៅលើថ្លៃសាលា និងការចំណាយផ្សេងៗទៀតនៅក្នុងអំឡុងពេលនៃការសិក្សា។ ពួកគេអាចខ្ចីបានរហូតដល់ទៅ ៨,០០០ ដុល្លារ អាមេរិកក្នុងរយៈពេលពី ៦ ទៅ ៨៤ ខែ។

គណនីសន្សំសំចៃ

គណនីសន្សំសំចៃគឺជាគណនីដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់ និង ដកប្រាក់បាន ទៅតាមតម្រូវការ គ្រប់ពេលវេលា និង គ្រប់ ទីកន្លែងនៅ គ្រប់សាខា និង ម៉ាស៊ីនអេតីអិមរបស់ហត្ថាកសិករទាំងអស់។ អតិថិជនអាចបើកគណនីបានដោយគ្រាន់តែមាន ទឹកប្រាក់ចំនួន ៥ដុល្លារ ឬសមាមាត្រនឹងរូបិយប័ណ្ណផ្សេងៗ។ អតិថិជននឹងទទួលបាននូវ អត្រាការប្រាក់ ដែលមានលក្ខណៈ ប្រកួតប្រជែង អាស្រ័យទៅតាមប្រភេទរូបិយប័ណ្ណដែលដាក់សន្សំ។

គណនីអីប៊ី

គណនីអីប៊ីត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបក្នុងការបំពេញ តម្រូវការរបស់អតិថិជន និងស្ថាប័នសំខាន់ៗ ដែលមាន បំណងចង់បាន អត្រាការប្រាក់ខ្ពស់ ពីគណនីសន្សំរបស់ពួកគេ។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធនាគារចល័តនិង សេវាអធិប្បវេណីដែលមានលក្ខណៈពិសេសដោយឥតគិតថ្លៃ។ ការបើកគណនីលើកដំបូងត្រូវ អោយអតិថិជន ដាក់ប្រាក់តម្កល់ចំនួន ៥០ ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេងៗ។

គណនីស្នាម

គណនីស្នាមផ្តល់នូវអត្រាការប្រាក់ខ្ពស់បំផុតសម្រាប់ទម្រង់សន្សំដោយស្ម័គ្រចិត្ត។ អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារចល័តនិងសេវាអធិប្បវេណី ដោយឥតគិតថ្លៃ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ អតិថិជនអាចបើកគណនីស្នាម ដោយ តម្កល់ទឹកប្រាក់ដំបូងក្នុងគណនីចំនួន ២៥០ដុល្លារ ឬសមមូលត្រូវនឹងរូបិយប័ណ្ណផ្សេងៗ។

គណនីសម្រេចសុបិន

គណនីសម្រេចសុបិន គឺជាប្រភេទគណនីដ៏សមស្របបំផុតសម្រាប់អតិថិជន ដែលមានគោលដៅដាក់លាក់ ក្នុងការ គ្រប់គ្រងសាច់ប្រាក់ ឬមូលធន បំរុង សម្រាប់ថ្ងៃអនាគត។ គណនីនេះត្រូវបានរៀបចំឡើងដាក់ប្រាក់សន្សំ របស់ខ្លួនតាម ដំណាក់កាលដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ ដែលអាចដាក់ជា ប្រចាំសប្តាហ៍ ឬប្រចាំខែ នៅក្នុងពេលវេលាណាមួយដាក់លាក់ណាមួយ។ ដើម្បីបើកគណនីនេះ អតិថិជន គ្រាន់តែមានទឹកប្រាក់ដំបូង ក្នុងគណនីចំនួន ២៥ដុល្លារ ឬសមមូលត្រូវនឹងរូបិយប័ណ្ណផ្សេងៗ។ អតិថិជនអាចសន្សំចាប់ពី ៦ខែ ទៅ ៦០ខែ ។

គណនីកូនខ្ញុំ

គណនីកូនខ្ញុំជាប្រភេទគណនី ដែលអនុញ្ញាតអោយអតិថិជនជាឪពុកម្តាយ ឬ អាណាព្យាបាលដាក់ប្រាក់សន្សំ ដើម្បីអនាគត កូនរបស់ខ្លួន។ អតិថិជន អាច ដាក់ប្រាក់សន្សំតាមដំណាក់កាល ទៅតាមចរន្តសាច់ប្រាក់ អតិថិជនអាចដាក់ ប្រាក់សន្សំជា ប្រចាំសប្តាហ៍ និងប្រចាំខែ។ ដើម្បីបើកគណនីកូនខ្ញុំ អតិថិជនត្រូវ មានប្រាក់សន្សំនៅក្នុងគណនី ៥០ដុល្លារ ហើយមាន រយៈពេលនៃ ការសន្សំ ប្រែប្រួលទៅតាមការជ្រើសរើសរបស់អតិថិជនចាប់ពី ២ឆ្នាំ ទៅ ១៨ឆ្នាំ។

បញ្ជីកើនចំណូល

គណនីបញ្ជីកើនចំណូលជាប្រភេទគណនី បង្កើតឡើងសំរាប់អតិថិជនដែលចង់ បានភាពងាយស្រួលក្នុងការដក ការប្រាក់មក ប្រើប្រាស់ក្នុងកំឡុងពេលដាក់ប្រាក់ សន្សំមានកាលកំណត់។ ជាមួយប្រភេទគណនីនេះ អតិថិជនអាចដកការប្រាក់ បានរៀងរាល់ខែ នីមួយៗមិនផ្តោតលើរយៈពេលសន្សំឡើយ។ ដើម្បីបើកគណនី នេះ អតិថិជនត្រូវមាន សាច់ប្រាក់នៅ ក្នុងគណនី ៥០ដុល្លារ ឬ សមមូលត្រូវនឹង រូបិយប័ណ្ណផ្សេង ហើយអាច ជ្រើសរើសរយៈពេលពី ១ខែ ទៅ ៣៦ ខែ។

បញ្ជីកើនទ្រព្យ

គណនីបញ្ជីកើនទ្រព្យ ត្រូវបានបង្កើតឡើងសំរាប់អតិថិជនដែលមានសាច់ប្រាក់ ទំនេរច្រើន ហើយចង់ទទួល បាននូវអត្រាការ ប្រាក់ខ្ពស់ត្រលប់ទៅវិញលើការ សន្សំ។ ជាភាពងាយស្រួល អតិថិជនអាចធ្វើការដកការប្រាក់ នៅចុងបញ្ចប់រយៈកាល ការបើកគណនី នេះ អតិថិជនគ្រាន់តែមានប្រាក់នៅក្នុងគណនី ៥០ដុល្លារ ឬ សមមូលត្រូវនឹង រូបិយប័ណ្ណផ្សេង ហើយជ្រើសរើសរយៈពេលនៃការ បញ្ជីចាប់ពី ១ខែ ទៅ ៣៦ខែ ។

សេវាម៉ាយអធិប្បវេណី

ម៉ាស៊ីនអធិប្បវេណី ដំឡើងជាមួយសេវាកម្មសម្បូរបែបត្រូវបានដាក់បម្រើការ ទូទាំងផ្ទៃប្រទេសដើម្បីសម្រួលដល់ ប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃប្រកប

ដោយភាពងាយស្រួលតាមបណ្តាញម៉ាស៊ីនអធិប្បវេណីដែលមានទីតាំងនៅជិត លោកអ្នកបំផុត។ អតិថិជន អាចធ្វើប្រតិបត្តិការដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យ របាយការណ៍ សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុតាមតម្រូវការ ជាមួយម៉ាស៊ីន អធិប្បវេណីនៅពេញផ្ទៃប្រទេស។

សេវាផ្ទេរប្រាក់ក្នុងស្រុក

សេវាផ្ទេរប្រាក់ក្នុងស្រុក គឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អតិថិជន ដែលមានបំណង ផ្ទេរប្រាក់ទៅកាន់ ទីកន្លែង នានាក្នុងប្រទេសកម្ពុជា។ ជា មួយភាពជឿជាក់មានសុវត្ថិភាព និងសេវាកម្មហ័សទាន់ចិត្ត អតិថិជននឹង ទទួលបាន ភាពកាន់តែ ងាយស្រួលក្នុងការទំនាក់ទំនងសាច់ប្រាក់ទៅកាន់ សាច់ប្រាក់ បងប្អូន ដៃគូអាជីវកម្ម ព្រមទាំងអ្នកជាទីស្រឡាញ់ ផ្សេងៗទៀត តាមរយៈបណ្តាញសាខា ការិយាល័យប្រតិបត្តិការ និងម៉ាស៊ីនអធិប្បវេណីនៅ គ្រប់២៥ខេត្ត-រាជធានី។

សេវាធនាគារចល័ត

សេវាធនាគារចល័ត គឺជាសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយដែលអនុញ្ញាត អោយអតិថិជនធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេលវេលា និងគ្រប់ ទីកន្លែងតាមរយៈទូរសព្ទដៃ។ តាមរយៈសេវាកម្មនេះ អតិថិជនអាចត្រួតពិនិត្យ របាយការណ៍សង្ខេប ទីតាំងអធិប្បវេណី សមតុល្យគណនី ផ្ទេរប្រាក់ ទទួលប្រាក់ ទិញកាតទូរសព្ទ ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសង ឥណទាន និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត។

សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងអាយុជីវិត

ហត្ថាភិការ បានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ប្រេវ៉ែរ (កម្ពុជា) ម៉ាយក្រូ ឡាយហ្វី អ៊ិនសូរ៉ង់ ភីអិលស៊ី (Prévoir Kampuchea Micro Life Insurance) ដើម្បីផ្តល់សេវាធានារ៉ាប់រងលើសុខភាព និងអាយុជីវិត ខ្នាតតូច បន្ថែមទៀតទៅដល់ អតិថិជនប្រាក់សន្សំ និងអតិថិជនប្រាក់កម្ចី របស់ហត្ថាភិការ លីមីតធីត។ អតិថិជនគ្រាន់តែបង់ប្រាក់ ធានាតិចតួច តែម្តងគត់ នៅដើមកាលវិភាគឥណទានសំរាប់ការធានារយៈពេល១២ខែ នោះអតិថិជននឹងទទួលបានអត្ថប្រយោជន៍អតិបរមា ដែលធានា គ្របដណ្តប់ លើថ្លៃចំណាយស្នាក់នៅក្នុងមន្ទីរពេទ្យសុខភាពសាធារណៈ ក្នុងករណីដែល មានជម្ងឺ ឬជួបគ្រោះថ្នាក់ជាមួយថាហេតុ នៅក្នុងកំឡុងខួបនៃការធានា។

សេវាបើកប្រាក់បៀវត្ស

សេវាបើកប្រាក់បៀវត្ស គឺជាសេវាហិរញ្ញវត្ថុដែលហត្ថាភិការបង្កើតឡើង ដើម្បីជួយសម្រួលដល់សហគ្រាស អង្គការ ក្រុមហ៊ុន ឯកជន និងស្ថាប័នរដ្ឋ ក្នុងការបើកបៀវត្សជូនបុគ្គលិកប្រកបដោយភាពល្អ និងមានភាពងាយ ស្រួល ដោយគ្រាន់តែ មានគណនី ជាមួយហត្ថាភិការ លីមីតធីត។ ក្រុមហ៊ុន និងបុគ្គលិករបស់ពួកគេនឹង ត្រូវបានផ្តល់ ជាមួយនឹងគណនី ប្រាក់សន្សំ ដែលអាច ផ្តល់នូវអត្រាការប្រាក់ និងមានអត្ថប្រយោជន៍ព្រមទាំងគុណសម្បត្តិ ផ្សេងទៀត។

សេវាប្រមូលសាច់ប្រាក់

គឺជាសេវាកម្មដែលបង្កើតឡើងជាពិសេស ដល់អតិថិជនដែលមានដៃគូ អាជីវកម្មច្រើននៅទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ តាមរយៈសេវាកម្មនេះ អតិថិជនអាចធ្វើការប្រមូលសាច់ប្រាក់ពីដៃគូអាជីវកម្មប្រកបដោយភាពងាយ ស្រួល ដោយគ្រាន់តែធ្វើចលនាសាច់ប្រាក់ តាមការិយាល័យហត្ថាភិការ ទាំង១៥៣ នៅគ្រប់ខេត្តរាជធានីទូទាំងប្រទេស។ អតិថិជននឹងទទួលបាន នូវគុណប្រយោជន៍ជាច្រើនដូចជា ភាពហ័សទាន់ចិត្ត ភាពងាយស្រួល បន្ថែមលើសុវត្ថិភាពហិរញ្ញវត្ថុខ្ពស់ និងភាពបត់បែនស្របតាមតម្រូវការ និង ការចង់បាន។


ធនធានមនុស្ស និងអភិវឌ្ឍបុគ្គលិក



ធនធានមនុស្ស


នាយកដ្ឋានធនធានមនុស្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងដើមទុនជាធនធានមនុស្សរបស់ហត្ថាកសិករ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍអង្គភាព ប្រកបដោយនិរន្តរភាពស្របតាមគោលការណ៍ប្រតិបត្តិការអាជីវកម្ម។ យុទ្ធសាស្ត្រដ៏ មុតមាំរបស់នាយកដ្ឋានធនធានមនុស្សត្រូវបានបង្កើត និងពង្រឹងជាបន្តបន្ទាប់ធ្វើយ៉ាងណាការរៀបចំស្ថាប័នឆ្ពោះទៅរកភាព ជោគជ័យដែលបានកំណត់ទុក។ ប្រតិបត្តិការគោលការណ៍ យុទ្ធសាស្ត្រ ហត្ថាកសិករបានយក ចិត្តទុកដាក់ខ្ពស់ ទៅក្នុង អភិបាលកិច្ចល្អ និងកិច្ចការចាំបាច់បុគ្គលិក។ ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មនាដើមទសវត្សរ៍ឆ្នាំ៩០ ហត្ថាកសិករ តែងតែ ទទួលបានផលវិជ្ជមានជាច្រើនលើការគ្រប់គ្រងធនធានមនុស្ស ក្នុងនោះអត្រាលាបលែងពីការងារ កំហុសវិជ្ជាជីវៈរបស់បុគ្គលិក និងការលូតលាស់មានសន្ទុះទាបបំផុត។ ក្នុងឆ្នាំ២០១៦ កន្លងទៅ អត្រាចាកចេញរបស់បុគ្គលិកហត្ថាកសិករមានចំនួនត្រឹម៨,៦៥ភាគរយប៉ុណ្ណោះ ខណៈដែលបុគ្គលិកត្រូវបានជ្រើសរើសថ្មីមានរហូតដល់ ១៣១នាក់ ដែលធ្វើអោយចំនួនបុគ្គលិក សរុបកើន ឡើងរហូតដល់ ២៣២៥ នាក់ កំពុងបម្រើការនៅការិយាល័យទាំង ១៥៣ នៅទូទាំងប្រទេសកម្ពុជា។

ចំនួនបុគ្គលិក និងការប្រកាសជ្រើសរើសបុគ្គលិកសរុបក្នុងឆ្នាំ២០១៦



អត្រាបុគ្គលិកចាកចេញក្នុងឆ្នាំ ២០១៦

បុគ្គលិកចាកចេញ



អភិវឌ្ឍបុគ្គលិក

ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក គឺជាសកម្មភាពដែលហត្ថាកសិករអនុវត្តជាប្រចាំដែលមិនអាចខ្វះបាន ក្នុងទិសដៅតម្រង់ទិស និងបំពាក់បំប៉នចំណេះដឹង និងវិជ្ជាជីវៈជំនាញទៅកាន់បុគ្គលិកស្ថាប័នរាប់បញ្ចូលទាំងបុគ្គលិកទើបជ្រើសរើសថ្មី និងបុគ្គលិក កំពុងបំពេញកិច្ចការងារប្រចាំថ្ងៃ។ វគ្គបណ្តុះបណ្តាលផ្សេងៗ ត្រូវបានរៀបចំតាមកាលវិភាគដ៏ជាក់លាក់ក្រោមការបណ្តុះបណ្តាល ពីសំណាក់ថ្នាក់ដឹកនាំក្នុងស្ថាប័ន និងគ្រូជំនាញពីប្រភពខាងក្រៅ។ ក្នុងឆ្នាំកន្លងទៅ សិក្ខាកាមចំនួន ៣៧៣ នាក់ ត្រូវបានអញ្ជើញ ចូលរួមនៅក្នុងវគ្គតម្រង់ទិស និង៣២៤នាក់ផ្សេងទៀតបានចូលរួមនៅក្នុងវគ្គសិក្សាពីមូលដ្ឋានគ្រឹះ។ ជាមធ្យមបុគ្គលិកម្នាក់ មានលទ្ធភាព ចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះយ៉ាងតិចម្តងក្នុងមួយឆ្នាំ ដែលមានយ៉ាងតិចមុខវិជ្ជារាប់បញ្ចូល។ ក្រៅពីនេះ ការអភិវឌ្ឍន៍ធនធានខាងក្នុង ហត្ថាកសិករ បានរួមចំណែកកិច្ចការសង្គមក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតតាមរយៈ ការផ្តល់ការងារស្ម័គ្រចិត្ត ដើម្បីពួកគេទទួលបានបទពិសោធន៍ការងារជាក់ស្តែងសម្រាប់គោលបំណង និក្ខេបបទ និងអាជីព នាពេលអនាគត។


ការគ្រប់គ្រងធុរកិច្ចសង្គម



ការការពារសង្គម និងបរិស្ថាន

ដោយមានការប្តេជ្ញាចិត្តគោរពតាមគោលការណ៍ ការការពារបរិស្ថាន និងសង្គម ហត្ថាកសិករបានដាក់ចេញនូវការស្រាវជ្រាវលើ គោលបំណងអាជីវកម្មរបស់ អតិថិជនកម្ចីតណាទាន ដើម្បីធានាបាននូវការអនុវត្តអាជីវកម្មរបស់ពួកគេមិន មានបង្កផលប៉ះពាល់ ដល់សុវត្ថិភាព សុខុមាលភាព បរិស្ថាន និងសាធារណជនណាមួយ ។ ក្នុងឆ្នាំ ២០១៦ អតិថិជនចំនួន ៣៣,៨៨៥ ត្រូវបានស្រាវជ្រាវ មួយ ផលប៉ះពាល់ប្រមាណ ២៨៧ លានដុល្លារអាមេរិក ត្រូវបានពិនិត្យឡើងវិញ តាមរយៈបទដ្ឋានបរិស្ថាន និងសង្គម ដើម្បីវាយ តម្លៃពី ផលប៉ះពាល់បរិស្ថាន និង សង្គម។ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គ្រោះហានិភ័យថ្នាក់មធ្យម របស់បរិស្ថាននិង សង្គមបាន ធ្លាក់ចុះប្រមាណ ០,៩% ខណៈពេលដែល ហានិភ័យកំរិតខ្ពស់បានកើនឡើង ០,៤% ។ សន្ទុះនេះបង្ហាញអោយឃើញ ថា ហត្ថាកសិករអាចគ្រប់គ្រងបានយ៉ាងល្អលើការកាត់បន្ថយហានិភ័យតាម រយៈការតាមដានយ៉ាងជិតស្និទ្ធលើសកម្មភាពអាជីវកម្មរបស់ អតិថិជន។

កំរិតហានិភ័យលើបរិស្ថាន និងសង្គម




ជាលទ្ធផល កម្រិតហានិភ័យបរិស្ថាននិងសង្គមកម្រិត មធ្យម និងខ្ពស់បាន ធ្លាក់ចុះ ១% និង ០% សម្រាប់ឆ្នាំ ២០១៦ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥

ហត្ថាកសិករមានផលប៉ះពាល់តិចតួចលើបរិស្ថាន និងសង្គមជាងកាលពីឆ្នាំ មុនៗ។ អាជីវកម្មមានហានិភ័យកម្រិតខ្ពស់ ត្រូវបានតាមដានជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ ២០១៦ លទ្ធផលពីការត្រួតពិនិត្យហានិភ័យបរិស្ថាននិងសង្គម បានបង្ហាញពីផលប៉ះពាល់ តិចតួចបំផុតគួរឱ្យ កត់សម្គាល់ ។ ជាក់ស្តែង ហានិភ័យលើការបំពុលដោយខ្យល់បានធ្លាក់ចុះ ០.៨៩ភាគរយ ការងារបូស និងបញ្ហាសុខភាពផ្ទាល់ខ្លួន បានធ្លាក់ ចុះ១,៣៦ភាគរយ និងលក្ខខណ្ឌការងារ មិនល្អបានធ្លាក់ចុះ ១,៩១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ ។

ហើយតួលេខនេះអាចឆ្លុះបញ្ចាំងអោយឃើញថា អាជីវកម្ម របស់អតិថិជន

ប្រភេទហានិភ័យលើបរិស្ថាន និងសង្គម


- បំពុលដោយខ្យល់អាកាស
- លក្ខខណ្ឌការងារមិនល្អ
- គ្រោះថ្នាក់បុគ្គល



ក្រៅពីគោលការណ៍ការពារសង្គមនិងបរិស្ថានលើអតិថិជនរបស់ខ្លួនហាតាកាសិក៍បានចូលរួមប្រតិបត្តិគោលការណ៍សន្សំសំចៃធនធានរួមមាន សម្ភារប្រើប្រាស់ ថាមពលអគ្គិសនី និងទឹក ។

សូចនាករណ៍កិច្ចការពារបរិស្ថានឆ្នាំ២០១៦ បរិមាណប្រចាំឆ្នាំសម្រាប់និយោជិកម្នាក់

- ២០១៦
- ២០១៥



អតិថិជនត្រូវបានការពារបានយ៉ាងណា

ហាតាកាសិក៍ត្រូវបានទទួលស្គាល់ជាផ្លូវការ និងផ្តល់នូវលិខិតបញ្ជាក់ពីស្ថាប័ន "Smart Campaign" នៅ ខែមិថុនាឆ្នាំ ២០១៦ លើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម គោលការណ៍ ការពារអតិថិជន។ វគ្គបណ្តុះបណ្តាល

និងសេចក្តីណែនាំផ្សេងៗត្រូវបានដាក់ចូល ក្នុងថ្នាក់បណ្តុះបណ្តាលទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ត្រីជូនដំណឹង ។ ហាតាកាសិក៍បាន

អនុវត្តសកម្មភាពផ្សេងៗដើម្បីធ្វើយ៉ាងណាផ្តល់កិច្ចគាំពារដល់អតិថិជន ហើយពួកគេមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖

- ជ្រើសរើសនិងទទួលបានផលិតផលសមស្រប
- ទទួលបានឥណទានតាមលទ្ធភាពសង
- ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃ និងបែបបទរដ្ឋបាល
- ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃផលិតផល និងការគណនាផ្សេងៗ
- ការគាំពារ និងយកចិត្តទុកដាក់
- សិទ្ធិលើព័ត៌មានផ្ទាល់ខ្លួន
- ការដោះស្រាយបញ្ហា សំណូមពរ និងការសាកសួរដោយការយកចិត្តទុកដាក់

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

បន្ថែមលើការដាក់បញ្ចូលសកម្មភាពគាំទ្រសង្គមនិងបរិស្ថានចូលទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហត្ថាកសិករបានចូលរួមយ៉ាងសកម្មលើការទទួលខុសត្រូវអភិវឌ្ឍសហគមន៍តាមរយៈសកម្មភាពដូចជា៖

- យុទ្ធនាការបំផុសស្មារតីយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក បុគ្គលិក

ចរាចរណ៍ផ្លូវគោកថ្មី និងដឹកនាំសមាជិកក្រុមការងារផ្សេងទៀតចូលរួមអប់រំ ប្រជាជនអំពីការ គោរពច្បាប់ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព។ យុទ្ធនាការត្រូវបានធ្វើឡើងនៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំកន្លងទៅ

ក្រោមការចូលរួមពីសមាជិកបុគ្គលិកហត្ថាកសិករប្រមាណ២៥០នាក់ ធ្វើការចែករំលែកទៅកាន់អ្នកដំណើរប្រមាណ ៥៤០នាក់ តាមរយៈការប្រាស្រ័យជាពាក្យសម្តី និងខិតបំណ្រែងផ្សេងៗ ។

• កម្មវិធីអប់រំគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ
ទន្ទឹមនឹងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនហត្ថាកសិករបានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុដល់អតិថិជន ព្រមទាំងប្រជាជនទូទៅ ដើម្បីជាការចែករំលែក អំពីការគ្រប់គ្រងសាច់ប្រាក់អោយមានប្រសិទ្ធភាពផងដែរ។ ហត្ថាកសិករបានបង្កើតអោយមានវគ្គបណ្តុះបណ្តាលនេះចំនួន ៣ វគ្គផ្សេងគ្នា ៖

វគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីការគ្រប់គ្រងហិរញ្ញវត្ថុធ្វើឡើងដើម្បីជ្រោមជ្រែងផែនការស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុទៅកាន់សិស្សវិទ្យាល័យ និងបុគ្គលិកហត្ថាកសិករផ្ទាល់ ការបណ្តុះបណ្តាលអប់រំស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុនេះបានបណ្តុះបណ្តាលសិក្ខាកាមចំនួន ២០នាក់ ដើម្បីបន្តចែករំលែក ដល់សមាជិកហត្ថាកសិករ ដទៃទៀត។

SMART CAMPAIGN CLIENT PROTECTION CERTIFICATION

Issue Date:
June 2016
Issued to:

Hattha Kaksekar Limited

#606, St. 271, Sangkat Phsar Deum
Thkov, Khan Chamkamorn Phnom
Penh, Cambodia

This Certifies that Hattha Kaksekar Limited has been evaluated according to the standards of the Client Protection Certification Program and found to take adequate care to implement Client Protection Principles as promoted by the Smart Campaign.

Additional Information:

For a complete list of entities that are currently certified against the standards for implementing the Client Protection Principles, see the Smart Campaign Certified Entities Directory at www.smartcampaign.org. The standards can also be found on the website.

Alok Misra
Alok Misra
M-CRIL Chief Executive Officer



Isabelle Barrès
Isabelle Barrès
Smart Campaign Director

TO REPORT COMPLAINTS REGARDING THE HOLDER OF THIS CERTIFICATE OR MISUSE OF THE SMART CAMPAIGN NAME OR LOGO, PLEASE CONTACT THE SMART CAMPAIGN CERTIFIER AT contact@m-cril.com OR THE SMART CAMPAIGN AT www.smartcampaign.org.
UNLESS EARLIER REVOKED BY THE SMART CAMPAIGN OR BY MATERIAL CHANGES THAT AFFECT CERTIFICATION STATUS, THIS CERTIFICATE IS VALID FOR FOUR (4) YEARS WITH A RENEWAL REQUIRES TWO YEARS FROM THE DATE OF ISSUANCE.

- វគ្គអប់រំការគ្រប់គ្រងហិរញ្ញវត្ថុដល់អតិថិជន ធ្វើឡើងបន្តបន្ទាប់តាមគោលការណ៍របស់អង្គការហិរញ្ញវត្ថុ Planet Finance ។ វគ្គអប់រំនេះបានអនុវត្ត នៅការិយាល័យព្រៃឈរដោយមានអតិថិជនចូលរួមប្រមាណ ៦០នាក់ កាលពីឆ្នាំ២០១៦កន្លងទៅ។
- វគ្គអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់សិស្សនិស្សិត ត្រូវបានរៀបចំតាមសាកលវិទ្យាល័យ ក្នុងគោលបំណងបង្កើនការគិតពិចារណាអំពីមធ្យោបាយគ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃដើម្បីកាត់បន្ថយហានិភ័យជៀសវាងការជំពាក់បំណុលវណ្ណក និងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ហត្ថាកសិករ បានបណ្តុះបណ្តាលដល់សិស្សនិស្សិតប្រមាណ ១៥៣០នាក់ នៅទូទាំងសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញ។

- ការចូលរួមរត់ពាក់កណ្តាលម៉ាយក្នុងអន្តរជាតិលើកទី ៦ដែលរៀបចំឡើងនៅពីមុខព្រះបរមរាជវាំង ដើម្បីទទួលបាននូវសុខ ភាពពេញបរិច្ឆេទនិងការរស់នៅប្រកបដោយសុខភាពល្អ។
- ការអប់រំអំពីការគាំទ្រនិងការ ការពារបរិស្ថានសង្គម ដើម្បីផ្លាស់ប្តូរនូវទំលាប់ និងការសន្សំសំចៃនៃ ការប្រើប្រាស់ ថាមពលប្រចាំថ្ងៃ ដល់សិស្សវិទ្យាល័យប្រមាណជា២៥០នាក់។

- វត្តអនុស្សាវរីយ៍ជូនដល់បុគ្គលិកនៅក្នុងទិវានារីអន្តរជាតិ បានប្រព្រឹត្តិទៅតាមរយៈការផ្តល់សំពត់ស្តីដល់បុគ្គលិក ជាស្ត្រីទាំងអស់ ប្រមាណជា ៧៣៨ នាក់ ។ សកម្មភាពនេះសរ បញ្ចាក់ពីការយកចិត្តទុកដាក់ពីសំណាក់ គណៈគ្រប់ គ្រង និងដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងស្ថាប័ន និងសម្រាប់បង្កើនឱកាសនៅក្នុងការប្រកួតប្រជែងដើម្បីទទួលបានតំណែងមួយថ្មី នៅក្នុងហត្ថាកសិករ។
- ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ហត្ថាកសិករ ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណង រឹតចំណងមិត្តភាពរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ស្ទាបត្រួតរវាងកីឡាករក្នុងក្រុមនីមួយៗ ដើម្បីទទួលបានជាគជ័យក្នុងការដណ្តើមបានជើងឯកនេះ។

របាយការណ៍ហិរញ្ញវត្ថុ

តារាងតុល្យការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ទ្រព្យសកម្ម	ចំណាំ	៣១ ធ្នូ ២០១៦		៣១ ធ្នូ ២០១៥	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
សាច់ប្រាក់ក្នុងដៃ	៤	៩,៣១៧,៦៦៤	៣៧,៦១៥,៤១០	៨,១៤៣,៧៤៨	៣២,៩៨២,១៧៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	៤៥,៩៩៦,០៩២	១៨៥,៦៨៦,២២៣	២១,៣៥៩,៥៧២	៨៦,៥០៦,២៦៧
សមតុល្យនៅធនាគារ	៦	៧៤,២៧២,៥២៤	២៩៩,៨៣៨,១៧៩	៤១,១៧០,៣៨៥	១៦៦,៧៤០,០៥៩
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	៧	៤៤២,២៧៧,៥២៤	១,៧៨៥,៤៧៤,៣៦៤	៣៦១,៨១៨,៧១៧	១,៤៦៥,៣៦៥,៨០៤
ទ្រព្យសកម្មផ្សេងៗ	៨	៨,៤៣៥,៨៦៩	៣៤,០៥៥,៦០៣	៦,៨៨៥,២៧៧	២៧,៨៨៥,៣៧២
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤,៧១៣,២១៤	១៩,០២៧,២៤៥	៥,៣០០,២៣០	២១,៤៦៥,៩៣២
ទ្រព្យសកម្មអរូបិយ	១០	៥៤៥,៨២៦	២,២០៣,៥០០	៨៤៨,២៤៨	៣,៤៣៥,៤០៤
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៧(a)	៩៤៨,៩៦៩	៣,៨៣០,៩៨៨	៥៩០,១២០	២,៣៨៩,៩៨៦
ទ្រព្យសកម្មសរុប		៥៨៦,៥០៧,៦៨៦	២,៣៦៧,៧៣១,៥១២	៤៤៦,១១៦,២៩៧	១,៨០៦,៧៧១,០០៣
ទ្រព្យអកម្ម និងមូលធនភាគទុនិក					
ទ្រព្យអកម្ម					
ប្រាក់បញ្ញើរបស់អតិថិជន	១១	៣៥៧,៧៧២,៤៦៥	១,៤៤៤,៣២៧,៤៤១	២៣៦,៤១៤,២៧០	៩៥៧,៤៧៧,៧៩៤
ប្រាក់កម្ចី	១២	១១៦,៧៥០,៩៤៩	៤៧១,៣២៣,៥៨១	៨៣,៩៣៣,៥៣៥	៣៣៩,៩៣០,៨១៧
ទឹកប្រាក់ជំពាក់ភាគទុនិក	១៣	៤៤,៧៥០	១៨០,៦៥៥	៣៣,៧៨៦,២៧៨	១៣៦,៨៣៤,៤២៦
អនុបណ្ណាល	១៤	២៤,៧២៩,៣១៩	៩៩,៨៣២,២៦១	១៩,៧២៩,៣១៩	៧៩,៩០៣,៧៤២
អត្ថប្រយោជន៍សោធននិវត្តន៍	១៥	២,៣១៨,៥៩០	៩,៣៦០,១៤៨	១,៧៤៨,៥០៨	៧,០៨១,៤៨៧
ទ្រព្យអកម្មផ្សេងៗ	១៦	១៤,៩៨៨,៤៤៩	៦០,៥០៨,៣៦៩	១០,០៧៥,៣៥១	៤០,៨០៥,១៧១
ទ្រព្យអកម្មពន្ធលើប្រាក់ចំណេញ	១៧(b)	៣,០៤៤,០៣៨	១២,២៨៨,៧៨១	២,៧៥៨,០៦៤	១១,១៧០,១៥៩
ទ្រព្យអកម្មសរុប		៥១៩,៦៤៨,៥៦០	២,០៩៧,៨២១,២៣៦	៣៨៨,៤៤៥,៣២៥	១,៥៧៣,២០៣,៥៦៦
មូលធនភាគទុនិក					
ដើមទុន	១៨(a)	៦,៨២៤,៥៩៤	២៧,៥៥០,៨៨៦	៦,៨២៤,៥៩៤	២៧,៦៣៩,៦០៦
បុព្វលាភភាគហ៊ុន		១៩,០៨២,៥០២	៧៧,០៣៦,០៦១	១៩,០៥២,៣១៩	៧៧,១៦១,៨៩២
ទុនបម្រុង		៦៨២,៤៥៩	២,៧៥៥,០៨៧	៦៨២,៤៥៩	២,៧៦៣,៩៥៩
ទុនបម្រុងផ្សេងៗ		៩៧៥,៦០៤	៣,៩៣៨,៥១៣	៨០៥,៤៩៣	៣,២៦២,២៤៧
ការទូទាត់ភាគហ៊ុនដោយមូលធន	១៨(b)	-	-	៣០,១៨៣	១២២,២៤១
ប្រាក់ចំណេញរក្សាទុក		៣៩,២៩៣,៩៦៣	១៥៨,៦២៩,៧២៩	៣០,២៧៥,៩២៤	១២២,៦១៧,៤៩២
មូលធនភាគទុនិកសរុប		៦៦,៨៨៩,១២២	២៦៩,៩១០,២៧៦	៥៧,៦៧០,៩៧២	២៣៣,៥៦៧,៤៣៧
ទ្រព្យអកម្ម និងមូលធនភាគទុនិកសរុប		៥៨៦,៥០៧,៦៨៦	២,៣៦៧,៧៣១,៥១២	៤៤៦,១១៦,២៩៧	១,៨០៦,៧៧១,០០៣

របាយការណ៍ប្រាក់ចំណេញ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ចំណាំ	៣១ ធ្នូ ២០១៦		៣១ ធ្នូ ២០១៥	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
ចំណូលពីការប្រាក់	១៩	៨១,៥៦៨,០៧៣	៣២៩,២៩០,៣១១	៦៤,២២៦,៤២២	២៦០,១១៧,០០៩
ចំណាយការប្រាក់	២០	(៣៥,៥០២,៥៣២)	(១៤៣,៣២៣,៧២២)	(២៤,៧៥៦,៧០៩)	(១០០,២៦៤,៦៧១)
ចំណូលការប្រាក់សុទ្ធ		៤៦,០៦៥,៥៤១	១៨៥,៩៦៦,៥៨៩	៣៩,៤៦៩,៧១៣	១៥៩,៨៥២,៣៣៨
ចំណូលពីប្រតិបត្តិការផ្សេងៗ	២១	៨៧៧,៤០២	៣,៥៤២,០៧២	៣២៨,៣៧០	១,៣២៩,៨៩៨
ចំណាយប្រតិបត្តិការ	២២	(២៨,៩៩២,៧៨៤)	(១១៧,០៤៣,៨៦៩)	(២៤,៥៥៣,៨៤២)	(៩៩,៤៤៣,០៦០)
ចំណេញប្រតិបត្តិការ		១៧,៩៤២,០១៨	៧៦,៤៦៤,២៧៥	១៥,២៤៣,២៨១	៦១,៧១៥,៧៧៦
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ	៧	(១,៧១៤,៩៣១)	(៦,៩២៣,១៧៦)	(១,២៧២,៧៧២)	(៥,១៥៤,៧២៧)
ប្រាក់ចំណេញមុនពន្ធ		១៦,២២៧,០៨៧	៦៩,៥៤១,១០០	១៣,៩៧០,៥០៩	៥៦,៥៦១,០៤៩
ពន្ធលើប្រាក់ចំណេញ	១៧ (c)	(៣,៤១៦,១៧១)	(១៣,៧៩១,០៨២)	(២,៨៥៩,៣៨៥)	(១១,៥៨០,៥០៩)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ		១២,៨១០,៩១៦	៥៥,៧៥០,០១៨	១១,១១១,១២៤	៤៤,៩៨០,៥៤០

របាយការណ៍បម្រែបម្រួលភាគទុនិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដើមទុន ភាគហ៊ុន ដុល្លារអាមេរិក	បុព្វលតុ ភាគហ៊ុន ដុល្លារអាមេរិក	ទុន បម្រុង ដុល្លារអាមេរិក	ទុនបម្រុង ផ្សេងៗ ដុល្លារអាមេរិក	ភាគហ៊ុន គណៈគ្រប់គ្រង ដុល្លារអាមេរិក	អនុ បំណុល ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យសរុបគិតត្រឹមថ្ងៃទី០១ មករា ២០១៥	៥,២៧១,១៨៨	១០,៤៩២,៧១៧	៥២៧,១១៩	៦៣៥,៣៨២	-	៧២៩,៣១៩	២១,០៨៨,៩៩០	៣៨,៧៤៤,៧១៥
ការបង្កើនដើមទុន	១,៥៥៣,៤០៦	៨,៥៥៩,៦០២	-	-	-	-	-	១០,១១៣,០០៨
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	-	-	-	-	-	-	១១,១១២,០៨៤	១១,១១២,០៨៤
ការផ្ទេរអនុបំណុលទៅទ្រព្យអកម្ម (បំណិ១៤)	-	-	-	-	-	(៧២៩,៣១៩)	-	(៧២៩,៣១៩)
ការផ្ទេរទៅទុនបម្រុង	-	-	១៥៥,៣៤០	-	-	-	(១៥៥,៣៤០)	-
ការផ្ទេរទៅទុនបម្រុងផ្សេងៗ	-	-	-	១៧០,១១១	-	-	(១៧០,១១១)	-
ការទូទាត់ភាគហ៊ុនដោយមូលធន	-	-	-	-	៣០,១៨៣	-	-	៣០,១៨៣
ការបែងចែកភាគលាភ (បំណិ២៣)	-	-	-	-	-	-	(១,៥៩៩,៦៩៩)	(១,៥៩៩,៦៩៩)
សមតុល្យសរុបគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ (សមមូលជាពាន់រៀល)	៦,៨២៤,៥៩៤	១៩,០៥២,៣១៩	៦៨២,៤៥៩	៨០៥,៤៩៣	៣០,១៨៣	-	៣០,២៧៥,៩២៤	៥៧,៦៧០,៩៧២
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥	២៧,៦៣៩,៦០៦	៧៧,១៦១,៨៩២	២,៧៦៣,៩៥៩	៣,២៦២,២៤៧	១២២,២៤១	-	១២២,៦១៧,៤៩២	២៣៣,៥៦៧,៤៣៧
សមតុល្យសរុបគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦	៦,៨២៤,៥៩៤	១៩,០៥២,៣១៩	៦៨២,៤៥៩	៨០៥,៤៩៣	៣០,១៨៣	-	៣០,២៧៥,៩២៤	៥៧,៦៧០,៩៧២
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	-	-	-	១២,៨១៩,០៥៧	១២,៨១៩,០៥៧
ការផ្ទេរទៅទុនបម្រុង	-	-	-	១៧០,១១១	-	-	(១៧០,១១១)	-
ការទូទាត់ភាគហ៊ុនដោយមូលធនចូលបុព្វលតុភាគហ៊ុន	-	៣០,១៨៣	-	-	(៣០,១៨៣)	-	-	-
ការទូទាត់ភាគហ៊ុន សម្រាប់ថ្នាក់គ្រប់គ្រង	-	-	-	-	-	-	(៣,៦៣០,៩០៧)	(៣,៦៣០,៩០៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦ (សមមូលជាពាន់រៀល)	៦,៨២៤,៥៩៤	១៩,០៨២,៥០២	៦៨២,៤៥៩	៩៧៥,៦០៤	-	-	៣៩,២៩៣,៩៦៣	៦៦,៨៥៩,១២២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៦	២៧,៥៥០,៨៨៦	៧៧,០៣៦,០៦១	២,៧៥៥,០៨៧	៣,៩៣៨,៥១៣	-	-	១៥៨,៦២៩,៧២៩	២៦៩,៩១០,២២៦

របាយការណ៍លំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ	ចំណាំ	៣១ ធ្នូ ២០១៦		៣១ ធ្នូ ២០១៥	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
ចំណេញមុនពន្ធលើប្រាក់ចំណេញ		១៦,២៣៥,២២៨	៦៥,៥៤១,៦១៦	១៣,៩៧១,៤៦៩	៥៦,៥៨៤,៤៤៩
និយ័តភាពលើចំណូល និងចំណាយមិនមែនជាសាច់ប្រាក់					
រំលស់	២២	២,៨០៨,២២៩	១១,៣៣៦,៨២០	២,៤៦៩,៥៩៧	១០,០០១,៨៦៨
សិទ្ធិធនធានសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យ	៧	១,៧១៤,៩៣១	៦,៩២៣,១៧៦	១,២៧២,៧៧២	៥,១៥៤,៧២៧
អត្ថប្រយោជន៍សោធននិវត្តន៍	១៥	៥៨៨,៩៧៧	២,៣៧៧,៧០០	៤៩៤,៨៣៤	២,០០៤,០៧៨
ការខាត/ចំណេញពីការលក់ទ្រព្យសម្បត្តិ	២១ & ២២	២,៩៧៩	១២,០២៦	(៥,៣៨២)	(២១,៧៩៧)
ចំណូលពីការប្រាក់សុទ្ធ		(៤៦,០៦៥,៥៤១)	(១៨៥,៩៦៦,៥៨៩)	(៣៩,៤៦៩,៧១៣)	(១៥៩,៨៥២,៣៣៨)
លំអៀងពីការប្តូររូបិយប័ណ្ណ					
ប្រាក់កម្ចី		៩៧,៦៦២	៣៩៤,២៦២	(៣២១,៦៤៩)	(១,៣០២,៦៧៨)
ទឹកប្រាក់ជំពាក់ភាគីទាក់ទង		-	-	(១៧២,១៩៨)	(៦៩៧,៤០២)
		(២៤,៦១៧,៥៣៥)	(៩៩,៣៨០,៩៨៩)	(២១,៧៦០,២៧០)	(៨៨,១២៩,០៩៣)
ការប្រែប្រួលនូវ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(៩,៩៦០,០០០)	(៤០,២០៨,៥២០)	(៥,៥០៦,៧៥៤)	(២២,៣០២,៣៥៤)
ឥណទានផ្តល់ដល់អតិថិជន		(៨២,១៧៣,៧៣៨)	(៣៣១,៧៣៥,៣៨០)	(១១៣,៤១១,២៣៧)	(៤៥៩,៣១៥,៥១០)
ទ្រព្យសកម្មផ្សេងៗ		(៩៤៧,២១១)	(៣,៨២៣,៨៩១)	(៩០៩,៨៧៨)	(៣,៦៨៥,០០៦)
ប្រាក់បញ្ញើរបស់អតិថិជន		១២១,៣៥៨,១៩៥	៤៨៩,៩២៣,០៣៣	៦៤,០៨០,៩១៨	២៥៩,៥២៧,៧១៨
ទ្រព្យសកម្មផ្សេងៗ		៩១៩,៦៩៦	៣,៧១២,៨១៤	៨៩៤,៦០៦	៣,៦២៣,១៥៤
ទឹកប្រាក់ជំពាក់ភាគីទាក់ទង		៤៤,៧៥០	១៨០,៦៥៦	-	-
សាច់ប្រាក់ប្រើប្រាស់ ក្នុងប្រតិបត្តិការ		៤,៦២៤,១៥៧	១៨,៦៦៧,៧២៣	(៧៦,៦១២,៦១៥)	(៣១០,២៨១,០៩១)
ការប្រាក់បានទទួល		៨០,៩៦៤,៦៩២	៣២៦,៨៥៤,៤៦២	៦៣,១១១,៤១៣	២៥៥,៦០១,២២៣
ការប្រាក់បានបង់		(៣១,៤៣៩,៧០៨)	(១២៦,៩២២,១០១)	(២២,១១១,៧៦៩)	(៨៩,៥៥២,៦៦៤)
ពន្ធលើប្រាក់ចំណេញបានបង់	១៧ (b)	(៣,៤៨៩,០៤៦)	(១៤,០៨៥,២៧៩)	(២,៣៦៩,០២៨)	(៩,៥៩៤,៥៦៣)
អត្ថប្រយោជន៍សោធននិវត្តន៍	១៥	(៨៨,៣១៧)	(៣៥៦,៥៣៦)	(៨៣,១៣១)	(៣៣៦,៦៨១)
ការទូទាត់ភាគហ៊ុនសម្រាប់ថ្នាក់គ្រប់គ្រង		(៣,៦៣០,៩០៧)	(១៤,៦៥៧,៩៧២)	-	-
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់) ក្នុងសកម្មភាពប្រតិបត្តិការ		៤៦,៩៤០,៨៧១	១៨៩,៥០០,២៩៧	(៣៨,០៦៥,១៣០)	(១៥៤,១៦៣,៧៧៦)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៩	(១,៦៩៣,៩១៤)	(៦,៨៣៨,៣៣១)	(២,៩៧៨,២៨៩)	(១២,០៦២,០៧០)
ការទិញទ្រព្យសកម្មអរូបិយ	១០	(២២៩,១៨៣)	(៩២៥,២១២)	(១៧២,០៥៧)	(៦៩២,៧៨១)
សាច់ប្រាក់បានមកពីការលក់ទ្រព្យ និងបរិក្ខារ		១,៣២៧	៥,៣៥៧	១០,៩៨៨	៤៤,៥០១
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១,៩៩១,៧៧០)	(៧,៧៥៨,១៨៦)	(៣,១៣៩,៣៥៨)	(១២,៧១០,៣៥០)

របាយការណ៍លំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់បានពីហិរញ្ញប្បទាន	ចំណាំ	៣១ ធ្នូ ២០១៦		៣១ ធ្នូ ២០១៥	
		ដុល្លារអាមេរិក	រៀល (ពាន់រៀល)	ដុល្លារអាមេរិក	រៀល (ពាន់រៀល)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៣៦,១០១,៧៤៣	១៤៥,៧៤២,៧៣៦	៥៦,៩៦១,៦៤៩	២៣០,៦៩៤,៦៧៨
ការទូទាត់សងប្រាក់កម្ចី		(២៩,១៦៨,២៦៩)	(១១៧,៧៥២,៣០២)	(៣០,៤០៨,៦១៣)	(១២៣,១៥៤,៨៨៣)
សាច់ប្រាក់ទទួលបានពីភាគទុនិក		-	-	១៥,០០០,០០០	៦០,៧៥០,០០០
ការទូទាត់សងប្រាក់កម្ចីទៅភាគទុនិក		(៨,០០០,០០០)	(៣២,២៩៦,០០០)	(៤,០១២,៣៤៦)	(១៦,២៥០,០០១)
សាច់ប្រាក់ទទួលបានពីអនុបណ្ណាល		៥,០០០,០០០	២០,១៨៥,០០០	៥,០០០,០០០	២០,២៥០,០០០
សាច់ប្រាក់ទទួលបានពីការបង្កើនដើមទុន		-	-	៩,១៦៣,២៦២	៣៧,១១១,២១១
ភាគលាភបាត់បង់	២៣	-	-	(១,៥៩៩,៦៩៩)	(៦,៤៧៨,៧៨១)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		៣,៩៣៣,៤៧៤	១៥,៨៧៩,៤៣៤	៥០,១០៤,២៥៣	២០២,៩២២,២២៤
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៤៨,៩៥២,៥៧៥	១៩៧,៦២១,៥៤៥	៨,៩០០,៧៦៥	៣៦,០៤៨,០៩៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមគ្រា		៥០,៣៦៧,៧៧៣	២០៣,៩៨៩,៤៨០	៤១,៤៦៧,០០៨	១៦៨,៩៧៨,០៥៧
លំអៀងពីការប្តូររូបិយប័ណ្ណ		-	(៦៥៤,៧៨០)	-	(១,០៣៦,៦៧៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងគ្រា	២៤	៩៩,៣២០,៣៤៨	៤០០,៩៥៦,២៤៥	៥០,៣៦៧,៧៧៣	២០៣,៩៨៩,៤៨០

ពាន់រង្វាន់ ការវាយតម្លៃ និងដៃគូវិនិយោគ

ពាន់រង្វាន់ និងការវាយតម្លៃ



ភាគទុនិក




ដៃគូវិនិយោគ



ហត្ថាកសិករជាសមាជិក



តំបន់ប្រតិបត្តិការ និងបណ្តាញសាខា



■ តំបន់ប្រតិបត្តិការ និងបណ្តាញសាខា

ខេត្ត/ក្រុង	: ២៥	សាខា	: ៥៦	ម៉ាស៊ីនអេធីរ៉ូម	: ១២៣
ការិយាល័យកណ្តាល	: ១	សាខាង	: ៩៧		

កាន់តែទុកចិត្ត

— កាន់តែចម្រើន



023 999 266
www.hkl.com.kh